



លើកកម្ពស់ការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ដើម្បីពង្រឹងនីតិវិធី Implementing Constitution and Laws to Strengthen Rule of Law

រដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសកលថ្នាក់ជាតិលើកទី១ នាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះមានអាយុកាល ២៣ ឆ្នាំហើយ ។ ប្រទេសយើងអនុវត្តស្ថាពរនៃរដ្ឋធម្មនុញ្ញនេះប្រជាជនកម្ពុជា បានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិចំនួន ៤ លើកទៀត, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៣ លើក, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ៣ លើក, និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាធានីខេត្តក្រុង ស្រុកខណ្ឌ ចំនួន ២ លើក ។ បច្ចុប្បន្ន មជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងច្រើនលើសលប់បានវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យថា ដំណើរការនៃការអនុវត្តប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងនីតិវិធីនៅកម្ពុជាកាន់តែមានភាពចាស់ទុំហើយ ។ ក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយនេះ លើមូលដ្ឋានរាល់សមិទ្ធផលដែលសម្រេចបានតាំងពីថ្ងៃដំបូងម្ល៉េះ ៧ មក ឆ្នាំ ១៩៧៩ មក រាជរដ្ឋាភិបាលដែលដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិបន្តរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅនៃជីវភាពសង្គម សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាទូទៅ ។ យើងបានទទួលនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ វិស័យសេដ្ឋកិច្ច សង្គមកិច្ចកំពុងស្ថិតក្នុងសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿន ភាពត្រឹមត្រូវរបស់ប្រជាជនត្រូវបានកាត់បន្ថយយ៉ាងច្រើន កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មខ្លួននៅក្នុងតំបន់ ក៏ដូចសហគមន៍អន្តរជាតិទាំងមូល ។ ការសម្រេចបានសមិទ្ធផលទាំងអស់នេះក៏អាស្រ័យដោយមានការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទូទាំងប្រទេសពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាអាយករដ្ឋមន្ត្រី នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់នៃព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ទន្ទឹមនឹងដំណើរការរីកចម្រើននេះ ប្រជាជនយើងក៏ត្រូវជួបនឹងឧបសគ្គជាច្រើនផងដែរ ។ ជាពិសេស ឧបសគ្គដែលបង្កឡើងដោយក្រុមប្រឆាំង និងមជ្ឈដ្ឋានអតតិមួយចំនួន ទាំងនៅក្នុង និងក្រៅប្រទេស ដែលតែងតែរកគ្រប់វិធីដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលបានទទួលអាណត្តិដឹកនាំប្រទេសដោយស្របច្បាប់ពីប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ ពួកគេបានអនុវត្តនូវវិធានការជាច្រើនដើម្បីសម្រេចមហិច្ឆិតារបស់ខ្លួន ជាពិសេសដោយស្ថិតក្រោមផ្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ ពួកគេបានកុហក បោកប្រាស់ប្រជាជនមូលបង្កាច់ការពិត ជំរុញសកម្មភាពបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានជាបន្តបន្ទាប់ សំដៅបង្កជាភាពរីករ ចលាចលក្នុងសង្គមឲ្យឈានដល់ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន ឬយ៉ាងហោចណាស់ក៏អាចបំពុលសាធារណមតិឲ្យមានការយល់ច្រឡំ បន្ថយជំនឿ និងការគាំទ្រចំពោះរាជរដ្ឋាភិបាលដែរ ។ សកម្មភាពទុច្ចរិតទាំងនេះ បានបង្ហាញធាតុពិតច្បាស់ថាពួកគេមិនបានគិតដល់សេចក្តីសុខរបស់ប្រជាជន ហើយក៏មិនបានដើរតាមគន្លងប្រជាធិបតេយ្យ និងនីតិវិធីឡើយ តែមាត់របស់គេតែងតែនិយាយឥតឈប់អំពីសុខទុក្ខរបស់ប្រជាជន ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ។

បើយើងពិនិត្យជាខ្សែសង្វាក់ ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយទៀតដែលពួកគេបានបង្កើតឡើង គឺមានភាពប្រទាក់ក្រឡាគ្នាច្បាស់-

The Constitution of the Kingdom of Cambodia re-established after the first general elections in 1993 is now 23 years old. The country has implemented the Constitution through four more general elections, three communal/Sangkat council elections, three elections for the Senate, and two elections for the municipal, provincial and district councils. Currently, national and international circles are of common sense that democratic process, respect of human rights, and rule of law in Cambodia are growing mature.

Over the last 32 years, based on achievements realized since the 7 January 1979 victory, under the leadership of the Cambodian People's Party, the Royal Government has led the country on a path of continued progress with profound changes in socio-economic life of the people as a whole. Cambodia has regained full peace, firm political stability, rapidly growing socio-economic development, achievement in reducing people's poverty, while integrating itself into regional and international communities. These achievements are possible because of active participations of our people throughout the country from all walks of life, circles, and political tendencies, in the implementation of the political platform of the Royal Government under the premiership of Samdech Techo Hun Sen, under the roof of one Constitution and the most revered shade of HM the King.

While making this progress, our people have had to encounter numerous stages of obstacles, especially those caused by the oppositions and ill-willed circles inside and abroad, who seek every means to overthrow the Cambodian People's Party, whom the people have given their legal mandate to lead through free and just general elections. They have taken numerous measures to succeed own ambitions, disguised especially under fake democracy and human rights, to deceive people and to slander the truth. They indulge actions in violation of the Constitution and existing laws aimed at stirring turmoil in society leading to uncontrollable situation or at least causing misconception that dwindles belief and support for the Royal Government.

Such dishonest actions show clearly that they care nothing about people's peaceful life or about walking along the path of democracy and rule of law. While doing so they preach endlessly about caring for people's hardships and strengthening of democracy and rule of law.

Observing what had happened, from one event to another caused by these people, we have noted interwoven actions reflecting their perfidiously dangerous tricks. Obviously, after the general elections on 27 July 2013, the oppositions had sought every means to destroy the electoral results through illegal street-demonstrations until violence occurred. After reaching political solution and culture of dialogue, they did not implement them in faithful manner. They have made used of the solution and culture to strengthen their forces and opened fiercer attacks on the Royal Government and the Cambodian People's Party. That was a gross violation to the good will of the Cambodian People's Party.

The opposition groups have divided among themselves actions to attack and slander the truth, falsify documents relating to border and maps, sowing policy of demagogue, nationalist extremism, while instigating revenge and conflicts in society. They accused Samdech Techo, the head of Royal Government, of dictatorship and nurturing violence to prevent general elections from happening in 2018. They have even gone great length to insult him and his personal honor.

On another instance, there is this Black Monday campaign aimed clearly at trying to mobilize forces for a new color revolution, which, up to the present moment, the opposition party has declared openly to take part in it. These daring acts further illustrated actions in violation of laws by their leaders and a number of individuals in civil society. As the authority takes legal measures, they have resorted to accuse them of making political threats on the opposition voices and civil society.

In truth, judging from their hostile actions, they have in fact killed culture of dialogue already. However, when they failed in their political hatchings one

លាស់ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវឧបាយកលដ៏ពិសេស ប្រកបដោយ គ្រោះថ្នាក់បំផុត ។ ជាក់ស្តែងក្រោយការបោះឆ្នោតសកលថ្នាក់ជាតិថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១៣ ពួកប្រឆាំងបានរិះរកគ្រប់វិធីបំផ្លាញលទ្ធផលនៃ ការបោះឆ្នោតដោយដឹកនាំការធ្វើបាតុកម្មមិនស្របច្បាប់តាមដងផ្លូវរហូត ឈានដល់បង្កកុប្បកម្មដ៏ហិង្សា ។ ក្រោយមានដំណោះស្រាយនយោបាយ ពួកគេមិនបានអនុវត្តដោយស្មោះត្រង់ នូវស្មារតីនៃដំណោះស្រាយនយោ- បាយ និងវប្បធម៌សន្តិសុខឡើយឆ្ងាយទៅវិញគេគ្រាន់តែប្រើប្រាស់ស្មារតីនៃ ដំណោះស្រាយនេះដើម្បីជ្រើសរើសកម្លាំងខ្លួននិងយកឱកាសវាយប្រហារកាន់ តែខ្លាំងថែមទៀតមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសុឆន្ទៈរបស់គណបក្ស ប្រជាជនកម្ពុជា ។ ពួកប្រឆាំងបានបែងចែកគ្នាធ្វើសកម្មភាពវាយប្រហារ ដែលមានលក្ខណៈមូលបង្កាច់ការពិត បង្កើតឯកសារក្លែងក្លាយលើបញ្ហា ព្រំដែននិងដែនទីសាបព្រោះនយោបាយប្រជាកិច្ចគំនិតជាតិនិយមជ្រុល និងសក្តិភាពមូលដ្ឋាននិយម ជំរុញការគំរាមគំរាមប្រយុទ្ធជ្នះញុះញង់បង្កទំនាស់ក្នុង សង្គម។ ពួកគេបានចោទសម្តែងគេជាប្រមុខរាជរដ្ឋាភិបាលថា ផ្តាច់ ការ មានបំណងបង្កឲ្យមានអំពើហិង្សា ដើម្បីមិនឲ្យមានការបោះឆ្នោតនៅ ឆ្នាំ ២០១៤ ខាងមុខ រហូតដល់ប្រមាថធ្ងន់ធ្ងរបំផុតដល់កិត្តិយសផ្ទាល់ របស់សម្តេច ។ ដោយឡែកយុទ្ធនាការថ្ងៃច័ន្ទណាខ្មៅរបស់ពួកគេ គឺមាន គោលដៅច្បាស់ណាស់ ក្នុងការសាកល្បងប្រមូលកម្លាំងធ្វើបដិវត្តន៍ណា ជាថ្មីទៀត ដែលមកដល់ពេលនេះគណបក្សប្រឆាំងបានប្រកាសជាចំហ ក្នុងការចូលរួមយុទ្ធនាការនេះ ។ ភាពគយ្រិះរបស់គេក៏បានបង្ហាញឲ្យ ឃើញថែមទៀត តាមរយៈសកម្មភាពរំលោភច្បាប់របស់មេដឹកនាំពួកគេ និងបុគ្គលមួយចំនួននៃអង្គការសង្គមស៊ីវិល ។ នៅពេលដែលសមត្ថកិច្ច អនុវត្តវិធានការច្បាប់ពួកគេចោទថា ជាការគំរាមកំហែងខាងនយោបាយ លើសំឡេងប្រឆាំង និងសង្គមស៊ីវិលទៅវិញ ។ ការពិតតាមរយៈសកម្មភាព ប្រទូស្តវាយទាំងនេះបង្ហាញថា ពួកគេបានសម្លាប់វប្បធម៌សន្តិសុខទៅ ហើយ តែពេលដែលត្រូវបរាជ័យក្នុងឧបាយកលរបស់ខ្លួនជាបន្តបន្ទាប់ នោះ ពួកគេបែរមកនិយាយពីវប្បធម៌សន្តិសុខឡើងវិញ ក្នុងគោលដៅស្វែង រកការសម្របសម្រួលនយោបាយពីគណបក្សប្រជាជនកម្ពុជា ។ ក្នុងបរិ- ការណ៍នេះ គណបក្សប្រជាជនកម្ពុជាបានប្រកាសច្បាស់នូវជំហរក្នុងការ បន្តអនុវត្តវប្បធម៌សន្តិសុខជាមួយគណបក្សប្រឆាំង ដើម្បីដោះស្រាយតែ បញ្ហាដែលស្ថិតក្នុងសមត្ថកិច្ចគណបក្សប្រឆាំង តែមិនត្រូវជះឥទ្ធិពលដល់ ដំណើរការរបស់តុលាការឡើយហើយគ្មានការសម្របសម្រួលខាងនយោ- បាយណាមួយអាចស្ថិតលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានបានឡើយ ។

គួរកត់សម្គាល់ថា បទសម្តែងចំនួនដែលមិនទាន់យល់អំពីសភាព- ការណ៍កម្ពុជា ឬមិនព្រមស្វែងយល់ពីដំណើរការអនុវត្តច្បាប់នៅកម្ពុជា បានធ្វើការវាយតម្លៃប្រកបដោយភាពអតតិ នៅក្នុងផលប្រយោជន៍របស់ ខ្លួនថាមានការយាយីលើគណបក្សប្រឆាំង និងបំបិទសិទ្ធិសេរីភាពអង្គការ សង្គមស៊ីវិលនានា ទាមទារឲ្យលើកលែងបទចោទប្រកាន់លើបុគ្គលមួយ ចំនួននៃគណបក្សប្រឆាំង និងសកម្មជននៃអង្គការសិទ្ធិមនុស្សទាំងនោះ ហើយត្រូវដោះលែងជនទាំងនោះពីការឃុំឃាំងក្នុងពន្ធនាគារ ដែលជាតុ ពិតគឺអ្នកទាំងនោះបានប្រព្រឹត្តខុសច្បាប់ ឯរដ្ឋាភិបាលគ្រាន់តែបានអនុវត្ត ច្បាប់ចំពោះជនល្មើសប៉ុណ្ណោះ ។

រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាជនទាំង មូលត្រូវការចាំបាច់នូវសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់- ធ្នាប់សង្គមរឹងមាំដើម្បីអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពរស់នៅ។ ដូច្នេះ

ភាពពិតជាចម្បង គឺការពារជាប់ខាតនូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល របស់ជាតិ ខិតខំជ្រើសរើសការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ សំដៅរាំងខ្ទប់ឲ្យ បាននូវរាល់ឧបាយកលអាក្រក់ដែលចង់បង្កឲ្យមានភាពរីករចលាចលក្នុង សង្គម។ ស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ជាដ្ឋានករាជ្យ អធិបតេយ្យមួយ និងជាដ្ឋដែល គ្រប់គ្រងដោយច្បាប់ ប្រជាជនកម្ពុជាគ្រប់រូបមានភាពស្មើគ្នាចំពោះមុខ ច្បាប់ មានសិទ្ធិ សេរីភាព និងករណីយកិច្ចដូចគ្នាដោយពុំមានការរើសអើង បែកចែកឡើយ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវ ឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃទេ ។ ការប្រើសិទ្ធិសេរីភាពនេះត្រូវ ប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។

ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ដោយប្រសិទ្ធភាព និងដោយមានការចូល រួមប្រកបដោយសតិសម្បជញ្ញៈរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ពីគ្រប់ស្រទាប់ មជ្ឈដ្ឋានក្នុងសង្គម គឺជាប្រការជាសារវន្តដើម្បីធានានូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដ៏រឹងមាំព្រមទាំងធានានូវការ បិតថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រាជរដ្ឋាភិ- បាល និងស្ថាប័នតុលាការក្នុងការអនុវត្តច្បាប់ដើម្បីជ្រើសរើសនីតិវិធី និងរាំង- ស្តាត់នូវរាល់សកម្មភាពប្រទូស្តវាយនានា មិនឲ្យនាំប្រទេសជាតិទៅរក គ្រោះមហន្តរាយជាថ្មីទៀតបានឡើយ ។

ឧបសគ្គនៃប្រជាជន

after the other, they resorted to culture of dialogue again aimed at seeking political settlement from the Cambodian People's Party. In this context, the Cambodian People's Party has stated clearly its position to resume culture of dialogue with the opposition parties only to resolve issues within the Party's competency, and they should not have implications whatsoever on the court procedures. No political adjustment should be above the Constitution and existing laws.

It is worth noting that some - with no understanding of the Cambodian situation or never try to understand legal process of the country, have made ill-willed evaluation based on their own interests that there have been threats on opposition parties and restrictions on freedom of expression of civil society. They demand pardons granting for certain individuals of the opposition parties and human rights activists, and set them free, while in reality those people have committed wrongdoings. The Royal Government merely implements laws, and in this case, with regard to those who committed offenses.

The Royal Government, the Cambodian People's Party as well as the Cambodian people as a whole find it necessary to maintain peace, political stability, security, firm social order for the sake of national development and improvement of living condition. Our primary task here is to resolutely defend the Constitution, the fundamental law of the nation, make more efforts to strengthen strict implementation of legal measures aimed at preventing ill tricks to cause social turmoil. Spiritually, the Constitution of the Kingdom of Cambodia clearly defines that the Kingdom of Cambodia is an independent and sovereign state, ruled by law where every Cambodian has equal right before law, and similar rights, freedom, and obligation without discrimination. Use of one's rights shall not infringe upon rights of others. Use of rights and freedom must comply with conditions defined by laws.

Strict, effective, and participatory implementation of laws with conscience of every Cambodian people from all walks of life and circles in society is essential factor to guarantee peace, political stability, security and firm social order. It also guarantees long lasting existence and progress of democracy and human rights in Cambodia. The people of Cambodia fully support measures taken by the Royal Government and judicial institutions in implementing laws to strengthen rule of law and to prevent hostile actions from bringing our nation into a new disaster.\.

សម្តេចចក្រី ហេង សំរិទ្ធ ផ្តល់ការណែនាំដល់ឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសចំនួន ៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មីប្រចាំប្រទេសចំនួន ៥ ចូលជួបសម្តែងការគូសសម និងផ្តល់អនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញបេសកកម្មការងារការទូតនៅក្រៅប្រទេស

កាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សំរិទ្ធ ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីប្រចាំប្រទេសចំនួន ៥ ចូលជួបសម្តែងការគូសសម និងផ្តល់អនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញបេសកកម្មការងារការទូតនៅក្រៅប្រទេស ។

ឯកអគ្គរាជទូតដែលត្រូវរាជរដ្ឋាភិបាលតែងតាំងប្រចាំប្រទេសទាំង ៥ នោះ រួមមាន ឯកឧត្តម **សុភ ជា** ឯកអគ្គរាជទូតប្រចាំនៅសហភាពមីយ៉ាន់ម៉ា ឯកឧត្តម **ហេង សុខផល** ឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋគុយបា ឯកឧត្តម **កែវ វិសិដ្ឋ** ឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ី ឯកឧត្តម **ប្រាក់ ទួនហុច** ឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម **អ៊ុក ចាន់ដារ៉ា** ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេដារូស្សាឡឹម ។

នៅក្នុងឱកាសនោះ សម្តេចចក្រី ហេង សំរិទ្ធ បានណែនាំដល់ឯកឧត្តមឯកអគ្គរាជទូតទាំងអស់ គប្បីគិតផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលឯកឧត្តមទទួលជាតំណាងទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ទន្ទឹមនឹងនេះដែរត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរាជទូតនៃបណ្តាប្រទេសដទៃទៀតប្រចាំនៅប្រទេសដែលឯកឧត្តមជាតំណាងនៅទីនោះ ។

សម្តេចចក្រីប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍ ៥ ចំណុច ជូនដល់ឯកឧត្តមឯកអគ្គរាជទូតទាំងអស់ ដែលក្នុងនោះមាន ទី១- ត្រូវក្តាប់ឲ្យបាននិងធ្វើប្រតិបត្តិការបតឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពណាដែលមានចរិតមាក់ងាយ ឬបំពានបំពានដល់ជាតិ និងប្រជាជនយើង ។ ទី២- ត្រូវធ្វើការវាយបក និងពន្យល់ឲ្យបានច្បាស់លាស់ ចំពោះទង្វើបំភ័ន្តមតិមហា-

ជនអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដែលមជ្ឈដ្ឋានអតិថិជនក្រៅតែងតែបង្កើតការពិភាក្សាគោលបំណងបន្តបង្កាប់ និងគាបសង្កត់មកលើរាជរដ្ឋាភិបាល ទី៣- ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងមាតុភូមិយើង ទី៤-ត្រូវជួយផ្សព្វផ្សាយឲ្យបរទេសស្គាល់កម្ពុជាយើងឲ្យបានច្បាស់បង្ហាញឲ្យគេស្គាល់ពីសិល្បៈវប្បធម៌ ប្រពៃណីរបស់ខ្មែរយើង ដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ដ៏ខ្ពង់ខ្ពស់តាំងពីសម័យអង្គរមក និង ទី៥-ធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកប្រទេសយើង ដោយផ្អែកលើសក្តានុពលដែលប្រទេសយើងមាន ។

ឯកឧត្តម **សុភ ជា** ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពមីយ៉ាន់ម៉ា ជាតំណាងឯកអគ្គរាជទូតទាំងអស់បានប្តេជ្ញានៅចំពោះមុខសម្តេចចក្រីប្រធានរដ្ឋសភាថានឹងខិតខំបំពេញការងារភារកិច្ចតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិទៅតាមច្បាប់ដែលបានកំណត់ ។

ឯកឧត្តមបានលើកឡើងថា ឯកអគ្គរាជទូតទាំងអស់នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចចក្រីប្រធានរដ្ឋសភា ពិសេសខិតខំថែរក្សាផ្សព្វផ្សាយកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត អគ្គរាជទូតប្រទេសផ្សេងៗទៀត និងធ្វើការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ឲ្យមកកម្ពុជាកាន់តែច្រើន ។

ឯកឧត្តម **សុភ ជា** បានលើកឡើងថា ឯកអគ្គរាជទូតទាំងអស់នឹងចងចាំការណែនាំរបស់សម្តេចចក្រីប្រធានរដ្ឋសភា ដែលបានលើកឡើងថា ត្រូវគិតគូរពីប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។

សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ និងទទួលបានរង្វាន់ "សមិទ្ធផលអាស៊ានមួយជីវិត" នៅប្រទេសឡាវ



ទិដ្ឋភាពរួមនៃវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ និងការទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ និងការទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញជួបសម្តែងការគួរសមឯកឧត្តម **ម៉ីនឆ្យាង វ៉ាវ៉ាត** ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានរដ្ឋឡាវ។ ឯកឧត្តម **ម៉ីនឆ្យាង វ៉ាវ៉ាត** បានសម្តែងនូវការចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញមកចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ ពិសេសការទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលជាពានរង្វាន់ដ៏មានសក្តានុពលរបស់អង្គការដឹកនាំអាស៊ាន។ ឯកឧត្តមប្រធានរដ្ឋឡាវក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ **ហ៊ុន សែន** ដែលបានខិតខំពុះពារនូវរាល់ការលំបាកគ្រប់បែបយ៉ាងក្នុងការជួយដល់ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពុលអាស៊ានក្នុងឆ្នាំ ២០១៦ នេះ ពិសេសការខិតខំជួយឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូរបស់អាស៊ានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់កាលពីពេលថ្មីៗកន្លងទៅ។

សម្តេចតេជោ **ហ៊ុន សែន** បានជូនពរឯកឧត្តម **ម៉ីនឆ្យាង វ៉ាវ៉ាត** ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មី និងជាប្រធានរដ្ឋឡាវ នៅក្នុងមហាសន្និបាតលើកទី ១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៦ កន្លងមក ។ សម្តេចតេជោក៏បានជម្រាបជូនឯកឧត្តមប្រធានរដ្ឋឡាវ ពីសភាពការណ៍ទូទៅរបស់ព្រះរាជាណាចក្រកម្ពុជា ការរីកចម្រើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការប្រារព្ធធ្វេប្រជុំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ (១៥ មិថុនា ឆ្នាំ ១៩៥៦-១៥ មិថុនា ឆ្នាំ ២០១៦) ដែលបានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពបំផុត ។ ភាគីនៃប្រទេសទាំង ២ បានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជ

កម្មទ្វេភាគី និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរពិភាក្សាអំពីការបង្កើតអគ្គក្នុងស៊ីល ដោយកម្ពុជានឹងដាក់ទីតាំងអគ្គក្នុងស៊ីលនៅតំបន់ប៉ាក់សេខេត្តចំប៉ាសាក់ រីឯភាគីឡាវក៏នឹងបង្កើតអគ្គក្នុងស៊ីលនៅខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ព្រមទាំងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមព្រំដែន ។ រដ្ឋាភិបាលឡាវក៏បានគាំទ្រដល់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ហៅថា អេម៉ាស (AMAS) ក្នុងប្រទេសកម្ពុជាផងដែរ ។ សម្តេចតេជោបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពី **ព្រះករុណា ព្រះបរមរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា** ជូនចំពោះឯកឧត្តមប្រធានរដ្ឋឡាវ និងបានអញ្ជើញឯកឧត្តមប្រធានមកបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្របខាងមុខ ហើយដែលការអញ្ជើញនោះត្រូវបានការទទួលដោយពេញចិត្តពីសំណាក់ឯកឧត្តមប្រធានរដ្ឋឡាវ ។

សម្តេចតេជោ **ហ៊ុនសែន** បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ **ថងលួន ស៊ីសុវត្ថិ** ដោយភាគីទាំងពីរ បានយល់ស្របក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់បន្ថែមទៀត រវាងកម្ពុជា-ឡាវ ។ នាយករដ្ឋមន្ត្រីឡាវបានស្នើដល់សម្តេចតេជោក្នុងនាមជាអ្នកដឹកនាំចាស់ទុំជាងគេក្នុងអាស៊ាន ជួយបន្តគាំទ្រប្រទេសឡាវជាប្រធានអាស៊ានរួម និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់អាស៊ាននាខែកញ្ញាខាងមុខនេះផងដែរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានឯកភាពក្នុងការទទួលយកសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ទេរអគ្គលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គពីរាជធានីភ្នំពេញមកកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ សម្រាប់ផ្នែកបច្ចេកទេសនិងបរិស្ថាន ។ ដោយឡែកសម្រាប់ការព្យាករណ៍អាកាសធាតុ និងទឹកជំនន់គឺនៅតែបន្តរក្សាក្នុងប្រទេសកម្ពុជាដដែល ។

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៩ និង ២៤ នាទីក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញឡើងទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ឬហៅថា "ASEAN Lifetime Achievement Award" ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ាន ក្នុងនាមជាអ្នកដឹកនាំប្រទេសយូរជាងគេក្នុងអាស៊ាន។ ក្នុងពេលទទួលបានរង្វាន់នេះ សម្តេចតេជោបានថ្លែងសូន្យកថាខ្លី៖ ដែល



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី ក្នុងនាមជាអ្នកដឹកនាំប្រទេសយូរជាងគេក្នុងអាស៊ាន


សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ និងការទទួលបានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ នៃសាលាណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

បានបញ្ជាក់អំពីប្រវត្តិរបស់កម្ពុជាដោយធ្លាប់ឆ្លងកាត់សង្គ្រាមនិងជម្លោះផ្ទៃក្នុងពីអតីតកាល ហើយក៏បានប្រែក្លាយមកជាប្រទេសដែលមានការរីកចម្រើន ។ ពានរង្វាន់នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលបានរួមគ្នាដើម្បីអភិវឌ្ឍជាតិផងដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាមោទនភាពនេះមិនមែនសម្រាប់តែសម្តេច និងក្រុមគ្រួសារនោះឡើយ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលហើយសម្តេចបានប្តេជ្ញាចិត្តយកពេលវេលា ដែលនៅសេសសល់ក្នុងជីវិតរបស់សម្តេចខិតខំធ្វើការដើម្បីប្តូរហេតុជាតិ និងប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើន ។

សម្តេចតេជោ **ហ៊ុន សែន** បានលើកឡើងពីការវិវឌ្ឍរបស់ប្រទេសកម្ពុជាថា: កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមិនដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយទៅជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ក្នុងតំបន់អាស៊ី-អាគ្នេយ៍ទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ ហើយនៅតែមានចំនួនកើនឡើង, កម្ពុជាពីមុនដែលល្បីក្នុងការប្រើអាវុធដើម្បីដណ្តើមអំណាចក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសជ្រើសតាំងតំណាងដឹកនាំប្រទេសជានីតិរដ្ឋ ដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ និងគោរពលើកតម្កើងយ៉ាងម៉ត់ចត់នូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, កម្ពុជាពីមុនដែលជាប្រទេសត្រូវទទួលរងការហុំមាំទូ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយទៅជាប្រទេសមួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងចន្លោះសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជា

ប្រទេសកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ, កម្ពុជាពីមុនដែលជាប្រទេសអន់ខ្សោយខាងផ្នែកសេដ្ឋកិច្ច និងគ្រប់ដណ្តប់ដោយភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយទៅជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់នៃប្រទេស ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពលើពិភពលោកក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ទៅពីទសវត្សរ៍កន្លងមក ព្រមទាំងសម្រេចបាននូវខ្ពង់ខ្ពស់ភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលម្អស្ថានភាពសង្គមសំខាន់ៗ និងបានឆ្លងផុតដោយមោទន នៃចំណាត់ថ្នាក់ប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ។ កម្ពុជាពិតជាមានមោទនភាពក្នុងនាមជាសមាជិកអាស៊ាន ដែលបានចូលរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅក្នុងតំបន់ ។

សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងទៀតថា ចាប់ពីការចាប់បដិសន្ធិក្នុងឆ្នាំ ១៩៦៧ អាស៊ានកំពុងមានការរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ដើម្បីរក្សាបាននូវភាពរីកចម្រើននេះ សម្តេចតេជោបានផ្តល់ទស្សនទានមួយចំនួនសម្រាប់អាស៊ាន ដោយសម្តេចបានបញ្ជាក់ថា ភាពរុងរឿងមិនអាចកើតមានទេបើគ្មានសន្តិភាពសន្តិសុខ និងស្ថិរភាពដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការរីកចម្រើនយូរអង្វែង សម្រាប់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងសម្រាប់អាស៊ានទាំងមូល ។ អាស៊ានត្រូវតែរក្សាឲ្យបាននិងពង្រឹងចម្លែងតួនាទីស្នូលប្រកបដោយតុល្យភាពភាពទន់ភ្លន់ និងក្នុងលក្ខណៈស្ថាបនាក្នុងតួអង្គជាអភិបាលកិច្ចក្នុងតំបន់ ។ អាស៊ានត្រូវយកចិត្តទុកដាក់ជំរុញប្រភពកំណើនសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានកំណើនព្រមជាមួយការពង្រីកកិច្ចសហប្រតិបត្តិការ និងការពន្លឿនសមាហរណកម្មតំបន់ ។ ម្យ៉ាងវិញទៀត ប្រភពកំណើននៃសេដ្ឋកិច្ចអាស៊ានមិនអាចកាត់ផ្តាច់ពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតនៅក្នុងតំបន់បានឡើយ រួមមាន សេដ្ឋកិច្ចបណ្តាប្រទេសបូក ៣ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី នូវវ៉ែលហ្សេ-ឡង់ ព្រមទាំងឥណ្ឌា និងរុស្ស៊ី ដែលបូកបញ្ចូលទាំងតំបន់អឺរ៉ាប៊ីប្រូផងដែរ ។



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម **ថងលួន ស៊ីសុវត្ថិ** នាយករដ្ឋមន្ត្រីឡាវ

អាស៊ានត្រូវពង្រឹងចាប់យកទីផ្សារធំៗទាំងនេះឲ្យបានឆាប់ ។ សម្តេចតេជោបានបង្ហាញក្តីសង្ឃឹមថា បើទោះបីនយោបាយនៅលើពិភពលោកមានការផ្លាស់ប្តូរ តែអាស៊ាននៅតែអាចរក្សាបាននូវសាមគ្គីភាពនៅលើវិធីនៃការអភិវឌ្ឍនិងការកសាងសហគមន៍ តំបន់មួយដែលមានសមាហរណកម្មកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ និងបន្តដើរតួនាទីស្នូលនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសម្រាប់តំបន់អាស៊ីបូព៌ាទាំងមូល ។ ដើម្បីបន្តសហគមន៍អាស៊ានទៅមុខ ចាំបាច់ត្រូវបន្តនូវការអភិវឌ្ឍម៉ូដែលនៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មផ្ទាល់ខ្លួនមួយទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលកើតចេញពីបទពិសោធន៍វិជ្ជមានពីអតីតកាល និងបំណងប្រាថ្នាឆ្ពោះទៅអនាគត ហើយធានាផ្តល់ជូនតំបន់ទាំងមូលនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ

ប្រកបដោយចីរភាព និងវិបុលភាព ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងការជឿជាក់ថា អាស៊ាននឹងបន្តរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ជាមហាគ្រួសារតែមួយ ហើយអាស៊ាននឹងមិនមានទិដ្ឋភាពដូចអឺរ៉ុបដែលអង់គ្លេសដើរចេញនាពេលថ្មីៗនោះ ហើយនៅតែជាគ្រួសារដ៏រឹងមាំ ។ ប្រជាជាតិកម្ពុជាទាំងមូលពិតជាមានមោទនភាពចំពោះសមិទ្ធផលធំៗនានាដែលសម្រេចបាន ក៏ដូចជាការចូលរួមវិភាគទានជាវិជ្ជមានទាំងឡាយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ាននាពេលកន្លងមក ។

សម្តេចតេជោ **ហ៊ុន សែន** បានចាត់ទុកការប្រគល់ពានរង្វាន់" សមិទ្ធផលអាស៊ានមួយជីវិត " ថាជាការទទួលស្គាល់ និងលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល មិនមែនសម្រាប់តែបុគ្គលសម្តេចនិងក្រុមគ្រួសារសម្តេចនោះទេ ។ សម្តេចតេជោបានផ្ញើនូវសមិទ្ធផលនេះជូនទៅដល់សហការីនៃរាជរដ្ឋាភិបាលទាំងអស់ ដែលបានរួមគ្នាធ្វើការអស់រយៈពេលជិត៤០ឆ្នាំជាពិសេសក្នុងរយៈពេលជាង៣០ឆ្នាំដែលសម្តេចធ្វើជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ។ ពានរង្វាន់នេះបង្ហាញឲ្យឃើញពី បេសកកម្មបច្ចុប្បន្ន និងទៅអនាគតដែលរួបរួមសម្តេច និងរាជរដ្ឋាភិបាលរួមជាមួយប្រជាជនកម្ពុជាទាំងមូលត្រូវតែបន្តប្រឹងប្រែងពុះពារសម្រេចឲ្យបានជោគជ័យដើម្បីបុព្វហេតុជាតិកម្ពុជាផង និងបុព្វហេតុសហគមន៍អាស៊ានផង ។

សូមបញ្ជាក់ថា ពានរង្វាន់ពិសេស និងមានសារសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាល ដែលបានបម្រើការងារយូរជាងគេក្នុងអាស៊ាន ។ គិតមកដល់ពេលនេះ មានឥស្សរជនតែបីរូបប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់ "សមិទ្ធផលអាស៊ានមួយជីវិត" គឺឯកឧត្តម **លី ក្វាន់ឃុ** អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម **មហារង្ស៊ី ម៉ូហារម៉េង** អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង **ស៊ីលតង់ ណាសរីនសាហ៍** នៃរដ្ឋប៊េរ៉ាករបស់ប្រទេសម៉ាឡេស៊ី ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសទីម័រឡេស្ត



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្ត អញ្ជើញត្រួតពល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តកាលពីថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ ២០១៦ ប្រកបដោយជោគជ័យ ។

ឆ្នោតចំនួនពីរគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភាក្នុងឆ្នាំ២០១៧ក៏ពិតមែន ។ ជាមួយគ្នានេះ ទីម័រឡេស្តគាំទ្របេក្ខភាពកម្ពុជាជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមសម្រាប់អាណត្តិឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិដែលនឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០១៨ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ។ នៅក្នុងជំនួបចរចាទ្វេភាគីនោះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាកលវិទ្យាល័យកម្ពុជាបានផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែង ដល់រដ្ឋាភិបាលទីម័រឡេស្តក្នុងការបញ្ជូននិស្សិតមកសិក្សាក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីបញ្ចប់ជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី និងសមភាគីឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រឡេស្ត បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ក្នុងនោះ គឺទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ។ ទី២.កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនៃប្រទេសទាំងពីរកម្ពុជា-ទីម័រឡេស្ត និងទី ៣.អនុស្សាវរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគការងារសម្រាប់ប្រទេសទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគីជាមួយឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្ត ។ មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្មអប់រំសុខាភិបាល ទេសចរណ៍ ពិសេស ការពង្រឹងទំនាក់ទំនងការទូតសម្រាប់ប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសទីម័រឡេស្តនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់ប្រទេសទាំងពីរ ហើយទស្សនកិច្ចនៅពេលនេះគឺធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងចន្ទប្រទេសឡាវដែលនឹងប្រារព្ធឡើងនៅដើមខែកញ្ញាខាងមុខ ។ សម្តេចតេជោគឺជាអ្នកគាំទ្រដ៏សំខាន់មួយដល់ប្រទេសទីម័រឡេស្តក្នុងការចូលជាសមាជិកទី ១១ របស់អាស៊ាន ដោយសម្តេចបានអំពាវនាវឲ្យមេដឹកនាំអាស៊ានទាំងអស់គាំទ្របេក្ខភាពទីម័រឡេស្តជាសមាជិកអាស៊ានទី ១១ ឲ្យបានឆាប់ ។ ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើងថែមទៀត តាមរយៈការខិតខំទិញទំនិញពីគ្នាទៅវិញទៅមកឲ្យកាន់តែច្រើនឡើង ពិសេសការជំរុញឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរធ្វើការសហការគ្នាឲ្យកាន់តែជិតស្និទ្ធ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រឡេស្តបានថ្លែងថា លោកនឹងអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅខែឧសភាឆ្នាំ ២០១៧ បើទោះបីជាប្រទេសរបស់លោកមានការបោះ-

នៅព្រឹកថ្ងៃទី ២០ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន ១៥ គ្រួសារដែលកំពុងបំពេញការងារ ជាផ្នែកមួយរបស់អង្គការក្រៅរដ្ឋាភិបាល ផ្នែកមួយរបស់អង្គការសហប្រជាជាតិ និងមួយផ្នែកជាប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតក្នុងប្រទេសទីម័រឡេស្ត ។ សម្តេចតេជោបានសម្តែងមោទនភាពជាមួយបងប្អូនជនរួមជាតិទាំងអស់នោះ ដែលបានចំណាយធនធានរបស់ខ្លួនទៅបំពេញការងារ និងជួយដល់ប្រទេសទីម័រឡេស្ត តាមរយៈសកម្មភាពការងារជាច្រើនដែលទាក់ទិនទៅនឹងវិស័យអប់រំ គមនាគមន៍ ការអភិវឌ្ឍជនបទ និងការងារសង្គមតាមគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ។

ពិធីរំលឹកខួបលើកទី ៤១ ថ្ងៃខួបកំណើតកងកម្លាំងរំដោះជាតិទីម័រឡេ-



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី

ស្តេចបានប្រារព្ធឡើងយ៉ាងមហោឡារិក នៅទីស្តីការក្រសួងការពារជាតិទីម័រឡេស្តេ ក្រោមវត្តមានឯកឧត្តម Taur Matan Ruak ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាភ្ញៀវពិសេសរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្តេព្រមទាំងវត្តមានឯកឧត្តមលោកជំទាវជាតិស្សរជនជាន់ខ្ពស់មកពីតំណាងប្រទេសចំនួន ១៨ ។ ឯកឧត្តម Taur Matan Ruak ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានអញ្ជើញបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ ជូនដល់នាយទាហាននៃកងកម្លាំងរំដោះជាតិទីម័រឡេស្តេ ។ ជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាភ្ញៀវពិសេសរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីទីម័រឡេស្តេក៏បានអញ្ជើញបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទៅជូនដល់កងកម្លាំងរំដោះជាតិទីម័រឡេស្តេចំនួនពីររូបដែលមានគុណបំណាច់យ៉ាងធំធេង ក្នុងការហ្វឹកហាត់ និងការពារបូរណភាពទឹកដីរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេពេល គឺចាប់តាំងពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេទទួលបានឯករាជ្យជាតិពីប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០២ មកនោះ ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន ១៥ គ្រួសារ ដែលកំពុងបំពេញការងារ ជាផ្នែកមួយរបស់អង្គការក្រៅរដ្ឋាភិបាល ផ្នែកមួយរបស់អង្គការសហប្រជាជាតិ និងមួយផ្នែកជាប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតក្នុងប្រទេសទីម័រឡេស្តេ

ដំណើរទស្សនកិច្ចនេះ បានពង្រឹងកាន់តែខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ទីម័រឡេស្តេ និងបានបង្ហាញពីការបន្តខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីឲ្យកម្ពុជាមានមិត្តកាន់តែច្រើននៅលើពិភពលោក ។

ប្រទេសទីម័រឡេស្តេបានឆ្លងកាត់នូវការលំបាក និងឧបសគ្គជាច្រើនរាប់មិនអស់ ។ ពីឆ្នាំ ១៦១៥ ដល់ឆ្នាំ ១៩៧៥ ទីម័រឡេស្តេស្ថិតនៅក្រោមអាណានិគមប្រទេសព័រទុយហ្គាល់ ។ ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៩៧៥ ទីម័រឡេស្តេបានប្រកាសឯករាជ្យពីអាណានិគមព័រទុយហ្គាល់ ។ ថ្ងៃទី ៧ ខែធ្នូឆ្នាំ ៨ ដែលប្រទេសឥណ្ឌូណេស៊ីបានកាន់កាប់រហូតដល់ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ១៩៧៦ បានប្រកាសទីម័រឡេស្តេជាផ្នែកមួយរបស់ប្រទេសឥណ្ឌូណេស៊ី ។ ថ្ងៃទី ៣០ ខែសីហាឆ្នាំ ១៩៩៩ ទីម័រឡេស្តេបានធ្វើប្រជាមតិអំពីអនាគតទីម័រឡេស្តេក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ។ ក្នុងប្រជាមតិ

នោះប្រជាពលរដ្ឋទីម័រឡេស្តេ មានជម្រើសពីរដែលត្រូវធ្វើការជ្រើសរើសក្នុងនោះជម្រើសទី ១ ទីម័រឡេស្តេ ជ្រើសយកឯករាជ្យ និងជម្រើសទី ២ ទីម័រឡេស្តេបន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌូណេស៊ី ។ ជាលទ្ធផល ប្រជាពលរដ្ឋទីម័រឡេស្តេ ៧៨% បានជ្រើសយកឯករាជ្យ ២៧% យកការគ្រប់គ្រងរបស់ឥណ្ឌូណេស៊ីនិង ១% សន្លឹកឆ្នោតមិនយកជាការបាន ។ ថ្ងៃទី ២២ មីនាឆ្នាំ ២០០២ សភាតំណាងរាស្ត្របានអនុម័តរដ្ឋធម្មនុញ្ញទីម័រឡេស្តេ និងបានចូលជាធរមាននៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០០២ ។ ទីម័រឡេស្តេជាប្រទេសកោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានក្លាយជារដ្ឋធិបតេយ្យដំបូងគេក្នុងសតវត្សរ៍ទី ២១ ពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០២ ។ ទីម័រឡេស្តេមានប្រជាជនជាង ១ លាននាក់ និងជាប្រទេសមួយក្នុងចំណោមប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសម្បូរទៅដោយអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិកបន្ទាប់ពីប្រទេសហ្វីលីពីន ។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយនិងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០០២ និងបានបង្កើតស្ថានឯកអគ្គរដ្ឋទូតនៅកម្ពុជា នាថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៥ ។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងគ្រួសារស្តាប់ពាក្យពិត ៣ ខែម្តង ប្រសើរជាងស្តាប់ពាក្យកុហក ៥ ឆ្នាំម្តង

* ជំនួបជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកធ្វើការពាក់ព័ន្ធកិច្ចការការពារធនធានធម្មជាតិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ (Forum on Protection and Conservation of Natural Resources) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ វេទិកានេះចូលរួមដោយតំណាងសមាគមអង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ សមាគមសិល្បករព្រះសង្ឃនិងប្រជាពលរដ្ឋមកពីសហគមន៍តាមបណ្តាខេត្តមួយចំនួនធំ ។ សមាជិករាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតរាជទូត តំណាងស្ថានទូតនានា តំណាងស្ថាប័នអន្តរជាតិសំខាន់ៗប្រចាំកម្ពុជា បានអញ្ជើញចូលរួមផងដែរ ។

នេះគឺជាការជួបជុំលើកដំបូងសម្រាប់អ្នកដែលពាក់ព័ន្ធនឹងកិច្ចការការពារធនធានធម្មជាតិនៅកម្ពុជាជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល ។ ការជួបជុំនេះក៏បានបង្ហាញពីវឌ្ឍនភាព និងការផ្លាស់ប្តូរឥរិយាបថដ៏សំខាន់របស់មន្ត្រីរាជរដ្ឋាភិបាល ក្នុងការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិនៅទូទាំងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នាចាប់ផ្តើមស្រាវជ្រាវធនធានធម្មជាតិ ។ យើងមិនអង្គុយបត់ជ្រុង តែយើងនាំគ្នាពង្រឹង ។ ការបង្ក្រាប និងយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ គឺត្រូវការការចូលរួមទាំងកម្រិតជាតិ សហគមន៍ និងកម្រិតដៃគូ ដែលជាយន្តការការពារដ៏សំខាន់។ សម្តេចតេជោ សែន បានសម្តែងការពេញចិត្តខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋនិងតំណាងសហគមន៍ទាំងអស់ រួមទាំងព្រះសង្ឃ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើ និងធនធានសត្វព្រៃ ។ សម្តេចតេជោគាំទ្រ និងជំរុញឱ្យមានការជួបជុំពិភាក្សារវាងសង្គមស៊ីវិលនិងក្រសួង រាជរដ្ឋាភិបាល ហើយសម្តេចតេជោបានសម្រេចឱ្យចេញ ស.ជ.ណ ដើម្បីឱ្យគ្រប់គ្នាអង្គុយទៅអនុវត្តកាន់តែមានប្រសិទ្ធភាព ។ ចំពោះតំណាង និងសមាជិកទាំង ១៩ សមាគម អង្គការគឺត្រូវមានការប្រជុំពិភាក្សាជាមួយក្រសួងជំនាញពាក់ព័ន្ធចំនួន ៦ ដូចជា ទី១.ក្រសួងបរិស្ថាន, ២.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៣.ក្រសួងរៀបចំដែនដីនគរូប-

នីយកម្ម, ៤.ក្រសួងរ៉ែ និងថាមពល, ៥.ក្រសួងសិប្បកម្ម និងឧស្សាហកម្ម និង ៦.ក្រសួងធនធានទឹក និងឧតុនិយម ។ កិច្ចប្រជុំ ៣ ខែម្តងគឺជារដ្ឋមន្ត្រីដែលទទួលបន្ទុកនៃវិស័យការងារនីមួយៗ ត្រូវបើកចំហឱ្យស្ថាប័ននានាចូលរួម ។

ក្នុងជំនួបនេះសម្តេចប្រមុខរាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាមួយចំនួនដែលបានស្នើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៩ ដែលក្នុងនោះ សម្តេចបានដោះស្រាយបញ្ហាដែលអង្គការបានស្នើសុំឱ្យមានការជួបគ្នារវាងរាជរដ្ឋាភិបាលក្នុងមួយឆ្នាំម្តងដើម្បីផ្តល់ព័ត៌មាន និងមតិយោបល់ ។ សម្តេចតេជោបានទទួលយកសំណើនេះហើយបានឱ្យមន្ត្រីវេទិកានេះស្នើនឹងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដោយមានសិទ្ធិចេញសេចក្តីសម្រេចដូចកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ ។

ចំពោះការរៀបចំលិខិតបទដ្ឋាននានា រួមទាំងការកាត់តែងគោលនយោបាយ ការព្រាងច្បាប់ និងលិខិតគតិយុត្តិដទៃទៀត គឺត្រូវមានការពិគ្រោះយោបល់ ។ ក្រសួងត្រូវស្តាប់ពាក្យពិត ៣ ខែម្តង ប្រសើរជាងស្តាប់ពាក្យកុហក ៥ ឆ្នាំម្តង ។ យន្តការនេះគឺអាចធ្វើនៅថ្នាក់ខេត្តដែលមានប្រសិទ្ធភាពខ្ពស់ ។ មិនអនុញ្ញាតទៅទៀតទេ ចំពោះរបៀបគ្រប់គ្រងមន្ទីររបស់ក្រសួងតាមបណ្តាខេត្ត ក្រសួងក្បាលមួយកន្ទុយបី ដូចជាក្រសួងកសិកម្មជាដើម ។ ក្រសួងកសិកម្មត្រូវដាក់រដ្ឋបាលផលផល និងរដ្ឋបាលព្រៃឈើនៅក្រោមមន្ទីរកសិកម្មតែមួយនៅខេត្ត ។

សម្តេចតេជោបានស្តាប់ និងគាំទ្រនូវយោបល់លើកឡើងរបស់តំណាងអង្គការ សមាគម សហគមន៍ ព្រះសង្ឃ ដែលសុំឱ្យរាជរដ្ឋាភិបាលគាំទ្រសកម្មភាពការពារធនធានធម្មជាតិនៅតាមបណ្តាខេត្ត ។ សម្តេចគាំទ្រពេញទំហឹង ព្រមទាំងបានសន្យាជួយផ្តល់កូនឈើសម្រាប់យកទៅដាំឡើងវិញរួមទាំងស្បៀងអាហារ អាវរងារ អាវភ្លៀង សម្រាប់ក្រុមការងារ និងកញ្ចប់ថវិកាមួយចំនួននៅឆ្នាំក្រោយ ។

ដើម្បីពង្រឹងកិច្ចការពារសត្វព្រៃ និងព្រៃឈើជាង ៦ លានហិកតា សម្តេចតេជោបានសម្រេចឱ្យជ្រើសរើសអនុរក្សព្រៃឈើ ៣០០ នាក់ ថែមទៀតសម្រាប់ឆ្នាំ ២០១៧ ។ សម្តេចបានសម្រេចធ្វើផ្លូវជាង ១៨ គ.ម និង

ស្ថាននៅអាជីវកម្ម ខេត្តកោះកុងដោយប្រគល់ភារកិច្ចនេះឲ្យក្រសួងអភិវឌ្ឍន៍ ជនបទជាអាណាប័កដើម្បីឲ្យជាអ្នកកសាងនៅពេលរដ្ឋក្លែងបញ្ចប់។ ការ កសាងផ្លូវនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ និងកូនក្មួយកាន់តែងាយស្រួលក្នុង ការធ្វើដំណើរ ហើយក៏សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្ត នៅអាជីវកម្មតែច្រើនឡើង ដែលអាចនឹងផ្តល់នូវការងារ ប្រាក់ចំណូល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺការផ្លាស់ប្តូរមុខរបរ របស់ប្រជាជនដែលពឹងផ្អែកលើអនុផលព្រៃឈើ និងការកាប់ឈើតែ មួយមុខ ។

សម្តេចតេជោបានបញ្ជាក់ប្រាប់អ្នកចូលរួមថា នៅពេលនេះបងប្អូន សហគមន៍ សមាគម អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ ដែលការពារធន- ធានធម្មជាតិ គឺមានសម្តេចនាយកមន្ត្រីមួយជាបង្អែកដំរីងមាំហើយដើម្បី សម្រេចការងារដ៏មានសារសំខាន់នេះ ។ យើងស្រឡាញ់ព្រៃឈើទាំងអស់ គ្នា គឺយើងត្រូវតែចូលរួមទាំងអស់គ្នា ។

សម្តេចតេជោ សែន ក៏នឹងមានការផ្តល់មេដាយលើកទឹកចិត្តដល់ សកម្មជនទាំងឡាយដែលបានលះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការ ថែរក្សា និងការពារធនធានធម្មជាតិនៅទូទាំងប្រទេសនៅក្នុងកម្មវិធីជួបជុំ លើកក្រោយ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំពីបរិការណ៍នៃការអភិវឌ្ឍ និងកិច្ចការពារធនធានធម្មជាតិ ដែលនៅលើពិភពលោក ដោយបញ្ជាក់ថា គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ លើក លែងតែប្រទេសមួយចំនួនដូចជា សាំងហ្គាពួរ ហុងកុង ម៉ាកាវ ម៉ូណាកូ ដែលការអភិវឌ្ឍន៍ពឹងផ្អែកលើធនធានធម្មជាតិ ។ សម្តេចតេជោបានមាន ប្រសាសន៍ថា បញ្ហាព្រៃឈើនៅកម្ពុជាឈើត្រូវបានប្រើប្រាស់ និងបំផ្លាញ គ្រប់ដំណាក់កាលទាំងអស់ ។ ព្រៃឈើមានសត្រូវច្រើនណាស់។ សង្គ្រាម ក៏បានបំផ្លាញព្រៃឈើការប្រើប្រាស់ប្រចាំថ្ងៃមានការសាងសង់ផ្ទះសំបែង សំណង់ ការចម្អិនអាហារ ការធ្វើឡឥដ្ឋ ឡធុង និងសំណង់គ្រប់ប្រភេទ ។ ដូចនេះឈើសម្បូរសត្រូវណាស់ ព្រោះជាសេចក្តីត្រូវការប្រើប្រាស់ប្រចាំ ថ្ងៃដែលមិនអាចហាមប្រាមដាច់ខាតនោះទេ ។ ជាមួយនេះចំនួនប្រជាពល- រដ្ឋក៏មានការកើនឡើងផងដែរ ។

សម្តេចតេជោ បានលើកឡើងពាក់ព័ន្ធការពិទៀនរាជរដ្ឋាភិបាល ដែលថា សូម្បីតែដីក្បែងក៏ទិញពីប្រទេសក្រៅ ។ សម្តេចពន្យល់ថា ការដុត ឥដ្ឋក្បែងក៏ត្រូវការប្រើអុសដែរ ដូចនេះការប្រមាថ និងការពិទៀនក៏គួរតែ គិតមើលទៅ ។ ដើម្បីបានផ្ទះមួយទំហំ ៥ ពាន់ម៉ែត្រការ៉េ តើគេត្រូវការអុស ចំនួនប៉ុន្មាន ដើម្បីបានឥដ្ឋនេះ? ។ ដូចនេះប្រសិនបើការទិញពីគេថោក ជាងគួរតែទិញពីគេប្រសើរជាងការផលិតខ្លួនឯង ។ ព្រោះនៅពេលមានឡ- ឥដ្ឋក្បែងកាន់តែច្រើននោះ ការកាប់បំផ្លាញព្រៃឈើក៏កាន់តែច្រើនដែរ ។

សម្តេចតេជោក៏បានធ្វើការអធិប្បាយអំពីបញ្ហាត្រីដីធ្លីទឹកនិងសត្វព្រៃ។ សម្តេចបញ្ជាក់ថា បញ្ហាត្រីគឺមានការវិវត្ត។ ដំណាក់កាលទឹកជ្រៅ ត្រីច្រើន ប្រជាជនតិចមកកាន់ដំណាក់កាលទឹករាក់ ត្រីតិច ប្រជាជនច្រើន គួបផ្សំនឹង បទល្មើសអនាធិបតេយ្យបានធ្វើឲ្យចំនួនត្រីកាន់តែតិច ។ នេះជាបញ្ហា ។ សត្វព្រៃបាត់បង់ ក៏ដោយសារបាត់បង់ព្រៃ និងការប្រមាញ់ ដែលអម្បាញ់ មិញមានការស្នើឲ្យមានវិធានការផ្លូវច្បាប់មួយ តែវិធានការមួយសំខាន់គឺ ការរក្សាព្រៃឲ្យបាននោះនឹងធ្វើឲ្យសត្វព្រៃសម្បូរឡើងវិញ ។ បញ្ហាសត្វព្រៃ នឹងនិយាយលំអិតនៅក្នុងក្រុមបរិស្ថានមួយនៅពេលខាងមុខ ។

ទាក់ទងបញ្ហាដីធ្លី សម្តេចតេជោបានលើកឡើងថានៅដំណាក់កាល

ឆ្នាំ ១៩៧០ គឺជាដំណាក់កាលស្វែងរកដីធ្លី ។ ពេលនោះប្រទេសចាប់ផ្តើម មានការលូតលាស់ខាងសេដ្ឋកិច្ច ។ បន្ទាប់មកក៏មានដំណាក់កាលរត់ ចោលដី គឺសម័យសង្គ្រាមអារិកណ្ណានពានកម្ពុជា ។ នៅពេលនោះឲ្យដី ទទេក៏មិនយកដែរ ។ ដំណាក់កាលបន្តមកទៀត គឺជាដំណាក់កាលបាត់ បង់ដីទាំងស្រុងដោយរបបប៉ុលពតបានធ្វើជាតុបនីយកម្ម។ នេះជាដំណាក់ កាលដែលប្រជាជនកម្ពុជាគ្មានសិទ្ធិលើដីធ្លីទាំងអស់ ព្រោះដីធ្លីទាំងអស់ជា របស់អង្គការ ។ ដំណាក់កាលក្រោយមកទៀតជាដំណាក់កាលស្តារដីធ្លី ឡើងវិញ ។ នៅឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៨ រដ្ឋផ្តល់លុយឲ្យប្រជា- ពលរដ្ឋទៅស្តារដីធ្លី ក៏ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅជាដំណាក់កាលដណ្តើម ដី ប្លន់ដី លួចដី ។

ថ្ងៃទៅកាន់អ្នកចូលរួមក្នុងពេលនោះដែរ សម្តេចតេជោ សែន បាន បង្ហាញថាក្នុងជីវិតរបស់សម្តេចការសោកស្តាយមាន ៤ ទី១.ការធ្វើកំណែ ទម្រង់លើបញ្ហាដីធ្លីដែលមានការយឺតយ៉ាវ និងស្មុគស្មាញ បន្ទាប់ពីរបប ប៉ុលពត ដែលដីធ្លីទាំងអស់ពុំមានឯកសារបញ្ជាក់ថាជារបស់អ្នកណានោះ ទេ ។ ដូចនេះអ្នកណាមកនៅកន្លែងណាក៏បាន ដោយគ្មានការឈ្លោះ ប្រកែកគ្នា តែយើងមានការយឺតយ៉ាវក្នុងការប្រគល់កម្មសិទ្ធិដីធ្លីផ្ទះសំបែង ជូនប្រជាពលរដ្ឋ ។ បញ្ហាទី២.គឺការយឺតយ៉ាវក្នុងការធ្វើកំណែទម្រង់ឡឥ ដ្ឋនេសាទ ។ លប់ចោលឡឥដ្ឋនេសាទយឺតពេកដែលគួរត្រូវបានលប់តាំងពីឆ្នាំ ២០០០ មិនគួរទុកដល់ឆ្នាំ ២០១២ នោះទេ ។ បញ្ហាទី៣.គឺការប្រគល់ដី សម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគ ជម្លោះដីធ្លីបានកើតឡើង ហើយ ខ្វះដំណោះស្រាយ ។ អនុសាសន៍ដែលបានផ្តល់ឲ្យមិនត្រូវបានអនុវត្ត ពេញលេញនូវ "យុទ្ធសាស្ត្រស្បែកខ្លា" ជម្លោះដីធ្លីកើតឡើងពេញបន្ទុក និង ទី៤.ការកាប់បំផ្លាញព្រៃឈើកើតមានពេញបន្ទុកចាប់ពីឆ្នាំ ១៩៩៣ មក ។

សម្តេចបានបន្តថា ការជួបជុំគ្នាថ្ងៃនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាព និង ពន្លឿនដំណើរការនៃកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញនូវការរីក ចម្រើនមួយជំហានថ្មីទៀតក្នុងការពង្រឹងភាពជាដៃគូ រវាងស្ថាប័ននយោ- បាយ និងស្ថាប័នសង្គម ដោយភាពជឿជាក់ និងទុកចិត្តគ្នាដើម្បីបុព្វហេតុ បរិស្ថាន និងធនធានធម្មជាតិទៀតផង ។

សម្តេចតេជោបានស្នើថា វេទិកាលើកក្រោយត្រូវធ្វើនៅក្នុងខែមិថុនា ឆ្នាំក្រោយ ដោយពេលជួបគ្នាលើកក្រោយនោះមិនត្រូវនិយាយរឿងដដែល ទៀតនោះទេ មានន័យថាយើងត្រូវពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តនូវ អ្វីដែលយើងបានដាក់ចេញនាពេលនេះ ។ សម្តេចក៏បានអំពាវនាវទៅ ប្រធានស្ថាប័នទាំង ៦ ខាងលើត្រូវរៀបចំឲ្យមានកិច្ចពិគ្រោះយោបល់គ្នាជា មួយសង្គមស៊ីវិលក្នុងរយៈពេល ៣ ខែម្តងឲ្យបានទៀងទាត់ដើម្បីដោះ- ស្រាយបញ្ហាដែលកើតមានឡើង ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានបញ្ជាក់ជាថ្មីទៅកាន់ លោកទូតហ្វីលីពីន អំពីជំហររបស់កម្ពុជាអំពីបញ្ហាសមុទ្រចិនខាងត្បូង ដោយអះអាងថា កម្ពុជាមិនលូកដៃចូលទេ ពីព្រោះនេះជារឿងរវាងចិន និង ហ្វីលីពីនដែលអាស៊ានក៏មិនអាចលូកដៃចូលដែរ ។ សម្តេចបានរំលឹកឡើង វិញទាក់ទងនឹងអាស៊ាន ដែលកន្លងទៅនេះមានការលើកឡើងរបស់ មនុស្សខ្លះអំពីការជំទាស់របស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងដោយ

សម្តេចក្រឡាហោម ស ខេង ៖ ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ គឺជាភស្តុតាងរបស់នៃកំណែទម្រង់របស់យើង



សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១២ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប

កាលពីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំលើកទី ១២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាភស្តុតាងរបស់នៃកំណែទម្រង់របស់យើង ព្រោះថាបើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះយើងក៏ពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ ។ ក្នុងន័យនេះ យើងមិនត្រូវបន្តអូសបន្លាយពេលវេលា ឬមានភាពស្ទាក់ស្ទើរក្នុងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តទៀតឡើយ ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ទៀតថាយើងបានខិតខំដើម្បីធ្វើការជំរុញការកែទម្រង់ប្រកបដោយប្រជាធិបតេយ្យ រវាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងស្ថាប័ននានា ប៉ុន្តែហាក់ដូចជាមិនមានភាពជឿនលឿនទៅមុខតាមអ្វីដែលយើងគ្រោងទុកនោះទេ ។ មកដល់ពេលនេះ យើងមិនអាចរង់ចាំការសម្រេចចិត្តពីក្រោមដើម្បីសុំគោលការណ៍សម្រេចចិត្តផ្នែកនយោបាយចុងក្រោយពីរាជរដ្ឋាភិបាលទេ ចាំបាច់ត្រូវមានការអារកាត់មួយ ។

សម្តេចក្រឡាហោមបន្តថា ចំពោះការកែទម្រង់ចង់មិនចង់គឺវាប៉ះហើយ ។ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យគឺត្រូវធ្វើការសម្រេចចិត្តមួយដើម្បីនឹងជ្រើសរើស ឬក៏កំណត់នូវមុខងារភារកិច្ចមួយចំនួនដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ។ បើមិនដូច្នោះគឺយើងមិនអាចទទួលបានជោគជ័យទេ ។ សម្តេចក្រឡាហោមបានមានប្រសាសន៍ថាយើងបានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការសិក្សា ពិភាក្សា និង

សម្របសម្រួល ដើម្បីស្វែងរកនូវការឯកភាពគ្នាមុននឹងធ្វើការសម្រេចចិត្តលើការផ្ទេរ មុខងារទាំងឡាយទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក៏ប៉ុន្តែជាលទ្ធផលជាក់ស្តែង រហូតមកដល់ពេលនេះមានមុខងារតែមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងលក្ខណៈជាការសាកល្បងនិងការធ្វើប្រតិភូកម្ម ។ លើសពីនេះទៀតមុខងារមួយចំនួនដែលត្រូវបានផ្ទេរទៅហើយ ក៏រដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់អនុវត្តបានឡើយ ដោយត្រូវរង់ចាំលិខិតណែនាំបទដ្ឋានបច្ចេកទេសរង់ចាំការអភិវឌ្ឍសមត្ថភាព រង់ចាំការផ្ទេរធនធានហិរញ្ញវត្ថុ និងការផ្ទេរធនធានមនុស្សសម្រាប់ការអនុវត្តមុខងារទាំងនោះ ។ សម្តេចក្រឡាហោមបានបន្តថាភាពយឺតយ៉ាវនៃការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបាននិងកំពុងធ្វើឲ្យរាំងស្ទះដល់ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ ជាស្ថាប័នតំណាងប្រជាពលរដ្ឋជាស្ថាប័នមានស្វ័យភាព ក្នុងការផ្តួចផ្តើមគំនិតក្នុងការរៀបចំផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ។ សម្តេចក្រឡាហោមបន្តថា រដ្ឋបាលទាំងនេះក៏នឹងបាត់បង់ជាបណ្តើរៗនូវជំនឿជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសាររដ្ឋបាលទាំងនេះនៅពុំទាន់មានមុខងារ និងការទទួលខុសត្រូវជាដុំកំភួន ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យខ្លួន ។

សម្តេចក្រឡាហោមបន្តទៀតថា ស្ថិតក្នុងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនេះ សម្តេចយល់ថាគប្បីដល់ពេលវេលាដែលយើងត្រូវស្នើសុំឲ្យមានការសម្រេចចិត្តផ្នែកនយោបាយពីប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់នូវមុខងារ និងធនធានសមស្របនានាដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់ឯកឧត្តមរដ្ឋមន្ត្រីទាំងអស់សូមត្រឡប់មកជ្រោមជ្រែងរឿងនេះឲ្យបានស្រប តាមអ្វីដែលបានគ្រោងទុក ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ មុននឹងដាក់ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលគឺ គ.ជ.អ.ប របស់យើងត្រូវធ្វើការប្រជុំសម្រេចជា



ស្ថាប័នពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំលើកទី ១២ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប

មុនមុនដាក់ស្នើទៅប្រមុខរាជរដ្ឋាភិបាល ។

សម្តេចក្រឡាហោម **ស ខេង** ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុង ឆមាសទី ១ កន្លងមកនេះ គ.ជ.អ.ប បានសម្រេចកិច្ចការធំៗជាច្រើនពាក់ ព័ន្ធនឹងការបន្តពង្រឹងការវិវឌ្ឍសមត្ថភាពស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោម ជាតិ ការបន្តជំរុញកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍធនធាន មនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការ ពង្រឹងពង្រីកយន្តការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ពង្រឹងយន្តការគណនេយ្យភាពរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោម ជាតិជាមួយប្រជាពលរដ្ឋ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការផ្ទេរ មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវបានកំណត់ថា ជាកិច្ចការដ៏មានអាទិភាពបំផុតនៃកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ក្នុងគោលបំណងបង្កើតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ

លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវា គឺនៅពុំទាន់បាន សម្រេចតាមលទ្ធផលដែលយើងបានរំពឹងទុកនៅឡើយ ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី ១២ របស់ គ.ជ.អ.ប បានផ្តោតជាសំខាន់ ទៅលើរបៀបវារៈនានាដែលពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះរួមមានការអនុម័តលើសេចក្តី ព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ១១ របស់ គ.ជ.អ.ប ការពិភាក្សា និង អនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការអប់រំកុមារតូច ការ អប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឲ្យរដ្ឋបាលក្រុងស្រុក ការ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសាលាជាតិ រដ្ឋបាលមូលដ្ឋាន ។ ជាមួយគ្នានេះ ក៏មានការពិភាក្សាបញ្ជាក់សំខាន់ៗពាក់ ព័ន្ធនឹងការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពី ផលជល និងច្បាប់ស្តីពីបន់ការពារធម្មជាតិ ។

តមកពីទំព័រទី ១០

ការិះគន់ថាគួរតែបណ្តេញកម្ពុជាចេញពីអាស៊ាន។ សម្តេចបាននាំប្រទេស កម្ពុជាចូលទៅក្នុងអាស៊ាន ដូចនេះសម្តេចនឹងមិននាំកម្ពុជាចេញពីអាស៊ាន ជាដាច់ខាត ។ ម៉្យាងទៀតធម្មនុញ្ញអាស៊ានក៏មិនមានការបណ្តេញចេញនូវ សមាជិកណាមួយដែរ ។ សម្តេចតេជោបញ្ជាក់ថា សម្តេចបានរួមចំណែក ក្នុងការតាក់តែងធម្មនុញ្ញអាស៊ានដែលក្នុងនោះ សម្តេចបានជំទាស់លើពីរ ចំណុចហើយការជំទាស់នេះមានប្រសិទ្ធភាពថែមទៀត ។ ចំណុចទីមួយ គឺ ការសម្រេចដោយសំឡេងក្នុងសង្កេតស៊ីស។ ក្នុងពេលពិភាក្សាមានការលើក ឡើងថា ក្នុងពេលសម្រេចអ្វីដែលមិនអាចរកសំឡេងស្រុះស្រួលគ្នាបានគឺ ត្រូវបោះឆ្នោត ។ ចំណុចនេះសម្តេចបានជំទាស់ថា ប្រសិនបើធ្វើដូចនេះ មែននោះអាស៊ាននឹងបែកបាក់ ។ មានការបោះឆ្នោតនឹងមានការបែកបែក ។ ដូចនេះនឹងមានការបែកបាក់។ ការសម្រេចរបស់អាស៊ានគឺដោយក្នុងសង្កេត ស៊ីស។ ចំណុចទីពីរ គឺការបណ្តេញចេញនូវប្រទេសណាមួយពីសមាជិក អាស៊ាននៅពេលប្រព្រឹត្តិធ្ងន់ធ្ងរ ។ សម្តេចតេជោបញ្ជាក់ថា សម្តេចបាន ចោទសួរថា អ្វីទៅជាការប្រព្រឹត្តិខុសធ្ងន់ធ្ងរ ? ហើយយន្តការណាដែលវាយ តម្លៃថានោះជាការប្រព្រឹត្តិខុសធ្ងន់ធ្ងរ ? ។ សំណួរនេះមិនមានអ្នកណាអាច ពន្យល់បានទេ ។

អំពីខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលបានប្រមាថសម្តេច និងភរិយាសម្តេច ព្រមទាំងបុត្ររបស់សម្តេចផង។ សម្តេចបញ្ជាក់ថា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន និងមិនអាចអត់អោនឲ្យបាន ។ នោះគឺការ ដែលនិយាយថា ភរិយារបស់សម្តេចគឺជាប្រពន្ធរបស់ថ្នាក់ដឹកនាំវៀតណាម **ហ៊ុន ម៉ាណែត** ជាកូនរបស់ថ្នាក់ដឹកនាំវៀតណាម តែមិនមែនជា ការបញ្ចេញមតិទេ ។ នេះគឺជាការប្រមាថដែលសម្តេចមិនអាចសម្រុះ សម្រួលបាន គឺមានតែការចាត់វិធានការផ្លូវច្បាប់ ។ ឥឡូវចាំមើលអាមេរិក ធ្វើដូចម្តេច ? ព្រោះជននោះជាពលរដ្ឋអាមេរិក ។ សម្តេចតេជោក៏បញ្ជាក់ ទៀតថា សូមផ្តាំឲ្យហើយមិនបាច់មកជំរុញឲ្យសម្តេចសម្រុះសម្រួលទេ ព្រោះនេះជាការប្រមាថធ្ងន់ណាស់ចំពោះសម្តេច ហើយអ្នកណាក៏មិនអាច ទទួលយកបានដូចគ្នា ។ ជាចុងក្រោយសម្តេចតេជោបានបញ្ជាក់យ៉ាង ច្បាស់ គឺប្រធានគណបក្សប្រឆាំងហ្នឹងតែម្តង ។

នៅក្នុងការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់នៃវេទិកានេះ សម្តេចតេជោ **ហ៊ុន សែន** បានបញ្ជាក់ថា ទោះបីមានរយៈពេលយូរបន្តិចមែនតែជាការ ជួបជុំជាមហាគ្រួសារ ដែលពលរដ្ឋមានឱកាសបាននិយាយការពិតប្រាប់ពី កង្វល់ពិត និងបានទទួលការស្តាប់ និងយកចិត្តទុកដាក់ដោះស្រាយពិតពី ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជាទីពេញចិត្តរបស់ប្រទេសជាតិ យើងទាំងមូល ។

ទាក់ទងទៅនឹងអាមេរិកវិញ សម្តេចតេជោ **ហ៊ុន សែន** បានបញ្ជាក់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ អ្នកត្បាញក្រមា នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញពិនិត្យសកម្មភាពត្បាញក្រមាក្នុងសិប្បកម្ម ពេជ្រ វល័ក្ខណ៍ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ



ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យ សកម្មភាពនៃសិប្បកម្មត្បាញក្រមា ក្នុងរោងសិប្បកម្ម ពេជ្រវល័ក្ខណ៍ ស្ថិត នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ។

ឆ្លៀតក្នុងពេលម៉ោងសម្រាកការងាររបស់បងប្អូន សម្តេចភក្តី បានជួប សំណេះសំណាលសាកសួរសុខទុក្ខពីស្ថានភាពជីវភាពរស់នៅ, ពីផលរបរ និងប្រាក់កម្រៃ ដែលបងប្អូនទទួលបានប្រចាំថ្ងៃ ។

សម្តេចភក្តីបានថ្លែងលើកសរសើរដល់ប្អូនៗក្លាយៗ ដែលបានចាប់យក មុខរបរខាងត្បាញនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា កេរ្តិ៍ដំណែល និងប្រពៃណី វប្បធម៌របស់ជាតិ ហើយបច្ចុប្បន្ននេះ ផ្នែកសិប្ប- កម្ម បានរួមចំណែកយ៉ាងធំធេងណាស់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ អាស្រ័យហេតុនេះ សូមប្អូនៗ ក្លាយៗ បន្តខិតខំធ្វើការងារផង រៀនសូត្រដក ពិសោធន៍ច្នៃប្រឌិតខាងផ្នែកជំនាញផង ដើម្បីបង្កើនផលិតភាពការងារ ដើម្បីក្លាយជាអ្នកជំនាញដែលអាចបង្កើនប្រាក់កម្រៃ លើកកម្ពស់ជីវភាព គ្រួសារផ្ទាល់ផង និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់សង្គមជាតិយើង



ផងដែរ ។
សម្តេចភក្តីបានផ្តល់ សូមយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញនេះ ឲ្យដល់អ្នកជំនាន់ក្រោយៗទៀត ដើម្បីកុំឲ្យបាត់បង់ និងសូមបងប្អូនឆ្លៀត ពេលទំនេរពីការងារ ច្នៃប្រឌិតបង្កើតមុខរបររួមផ្សំផ្សេងទៀត ឬការងារ ដាំដុះ ចិញ្ចឹមសត្វ ។ល។ ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ កាន់តែរុង- រឿង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំស្នាក់ការកណ្តាល-កម្ពុជា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត **ទួន ធួន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ រដ្ឋសភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខេត្តកំពង់ធំ ដើម្បីជំរុញផ្សព្វផ្សាយនូវឯកសារសំខាន់ៗ មួយចំនួន និងផ្តល់អនុសាសន៍ដឹកនាំជាយុទ្ធវិធី យុទ្ធសាស្ត្រ និងកម្មវិធីការងារដើម្បីឈានទៅទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧ ខាងមុខ ។ ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាមូលដ្ឋានដើម្បីគណបក្សប្រជាជនកម្ពុជាឈានទៅទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ។



ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦សម្តេចចៅហ្វាយរ៉ាង **គង់ សំអុល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ **សម្តេចឪ សម្តេចម៉ែ** បានអញ្ជើញជួបសំណេះសំណាល,និងដាំកូនឈើគគី.បេង.ក្រញូងចំនួន១០០ដើមនិងប្រគល់ស្រះទឹក១កន្លែងមានទទឹង ៣០ ម៉ែត្រ ,បណ្តោយ ៥០ ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ នៅក្នុងបរិវេណវត្តកំពង់អូរ ភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាព្រះរាជអំណោយ **សម្តេចឪ សម្តេចម៉ែ** សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ ចូលរួមក្នុងពិធីនោះមាន ឯកឧត្តម **គុយ សុផល** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង,ឯកឧត្តម **សៀម គឹមលៀង** អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវនៃក្រសួងព្រះបរមរាជវាំង អាជ្ញាធរដែនដី ស.ស.យ.ក ខេត្ត ស្រុកលោកគ្រូអ្នកគ្រូសិស្សនុសិស្ស និងប្រជាពលរដ្ឋ ២៧៩ នាក់ ។

ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ **ម៉ែន សំអែន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យ សុរិយា ដែលមានកម្ពស់ ៥៨ ម៉ែត្រ ស្មើនឹង ១៥ ជាន់ មាន ៨៦ បន្ទប់ ស្ថិតក្នុងខណ្ឌជូនពេញ រាជធានីភ្នំពេញ ។



ថ្ងៃទី ៦ សីហា ២០១៦ លោកជំទាវ **ឃួន សុខាវី** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រខេត្តកណ្តាល បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-អូស្ត្រាលី ចុះពិនិត្យព្យាបាល និងចែកថ្នាំជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាជនស្រុកលើកដែកចំនួន ៥៧៥ នាក់ បានមកទទួលសេវា ក្នុងនោះ ១៥៣ នាក់ ត្រូវបន្តមកវះកាត់ភ្នែកនៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់លោកជំទាវ **ឃួន សុខាវី** ។



សកម្មភាពសមាជិកគណៈកម្មាធិការស្រែកស្រាវជ្រាវ និងបង្កើតឧបករណ៍



ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ **គង់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងចូលរួមពិសោធបាយជាមួយ និងនាយទាហានបន្តជំរុញក្នុង ដែលកំពុងសិក្សានៅសាលា នាយ ទាហានសកម្ម ភ្នំពេញ នៅកងពលតូចដឹកជញ្ជូនលេខ ៩០ ។ នាឱកាសនោះឯកឧត្តមក៏មានប្រសាសន៍ណែនាំទៅដល់នាយទាហានសកម្មទាំងអស់ ត្រូវចាត់ទុកគ្រឿងបំពាក់ដែលរាជរដ្ឋាភិបាល ផ្តល់ជូនឲ្យដូចជាបស់ផ្ទាល់ខ្លួន ។



ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **លឹម គានហោ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រព័ន្ធ ស្រោចស្រពអាចាងគ្របដណ្តប់លើឃុំចំនួន ០៨ នៃស្រុកបរិបូណ៌ ដែលត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្តតាំងពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយមានទំហំការ ងារ៖ សាងសង់សំណង់មេស្នាក់ទឹកចំនួន ០១ កន្លែង, ដីកប្រឡាយមេ ០១ ខ្សែប្រវែង ១៩,៥ គីឡូម៉ែត្រ, ដីកប្រឡាយរង ចំនួន ១០ ខ្សែ សរុបប្រវែង ២៩,៨៧ គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ តូច ធំសរុបចំនួន ២២៤ កន្លែង ។ គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ នេះ ការអនុវត្តគម្រោងសម្រេច បានប្រមាណ ៨៥ % ហើយ និងផ្តល់ទឹកសម្រាប់បម្រើឱ្យការងាររបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ១០.៣០០ ហិកតា របស់បងប្អូនប្រជាកសិករស្ថិតនៅក្នុងឃុំអញ្ជាញ រូង ពេជ្រចង្វារ ពពាល ជ្រូង ខ្ពស់ ពន្លៃ ចក និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធអាចាង ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់នៅ ផ្នែកខាងក្រោមស្ទឹងបរិបូណ៌ផងដែរ ។

ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៦ឯកឧត្តម**ថោង ខុន**សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិនិត្យសហគមន៍ជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីរៀបចំតំបន់នេះឲ្យក្លាយទៅជាសហគមន៍ ទេសចរណ៍ធម្មជាតិក្នុងពេលឆាប់ៗខាងមុខ ។



ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **អ៊ុក ម៉ែនឈឿន** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៦ នៃព្រឹទ្ធសភា រួមដំណើរដោយសមាជិក សមាជិក នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ព្រមទាំងសម្តែងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវអណ្តូងស្នប់ជូន ប្រជាពលរដ្ឋក្នុងភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺផងដែរ ។



ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម **ជាំ លាង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ ភាគទី១ ដោយមានការចូលរួមពីឯកឧត្តម **ហែម ជានិទ្ធិ** អភិបាលខណ្ឌពោធិ៍សែនជ័យ និងឯកឧត្តម **ខៀវ ឃីនាថ** សមាជិកក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយ សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងក្រុមប្រជាពលរដ្ឋ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធនឹង ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពល- រដ្ឋដោយផ្ដោតជាសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែន- ជ័យ រាជធានីភ្នំពេញ។

សកម្មភាពសមាជិកព្រឹទ្ធសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៦ ដឹកនាំដោយ លោក ជំទាវ **ហន សំអែន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៨ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៦ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយ ក្រុមប្រឹក្សាសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយផ្ដោតសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅសាលាសង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង ។

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម **បណ្ឌិត ម៉ុង មុន្នី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៣ នៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការងារសាងសង់ផ្លូវចូលទៅភូមិហាន ឃុំកែធុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ដោយសង្កេតឃើញប្រជាជនក្នុងភូមិបូរណ៍នេះមានការលំបាកក្នុងការធ្វើដំណើរចេញចូលភូមិ គ្មានទឹកស្អាត គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ឯកឧត្តមបណ្ឌិតបានសម្រេចសាងសង់ផ្លូវថ្មីនេះឡើង និង តបណ្តាញទឹកស្អាត បណ្តាញអគ្គិសនីផ្តល់ជូនពួកគាត់ឱ្យបានប្រើប្រាស់គ្រប់ៗផ្ទះ ។



ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **ស៊ីម ភេង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មការទី ៤ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៨ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធដឹកនាំដោយឯកឧត្តម **ស្វាយ សំអៀង** អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅសាលាខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់អំពីដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការត្រៀមចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។

ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **អន ស៊ី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេខាធិការគណៈកម្មការទី ៤ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៤ អមដំណើរដោយ ឯកឧត្តម **ទុំ វារ្យតី** អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋស្រុកអូរព្រៅ ដើម្បីពិនិត្យដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយអំពីសារប្រយោជន៍របស់អត្តសញ្ញាណប័ណ្ណ និងសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោតដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។



ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **ហង ហ៊ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម **យន្ត មីន** អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីព្រលឹងកូនគ្រែងឈាមចំនួន ២៣៥ គីឡូក្រាម និងដាំកូនកោងកាងនៅសមុទ្រមជ្ឈមាត់ក្នុងដែនសហគមន៍នេសាទព្រៃនប់ ២ ស្ថិតក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **វេង សាខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម **ប្រាជ្ញ បន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យប្រព័ន្ធកសិកម្មចម្រុះ តាមគោលការណ៍ធម្មជាតិ អបអរសាទរឡើយវិធីស្មុំស្រួល ២៥.០០០ ជាមួយប្រជាពលរដ្ឋនៅភូមិពង្រ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំរួមទាំងអាជ្ញាធរដែនដី មន្ត្រីរាជការ មន្ទីរអង្គការពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ យុវជន សហគមន៍កសិកម្មសរុបប្រមាណជាង ២៥០នាក់ ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **ដា សុខាភិរិទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយព្រែកបារាំង ខណ្ឌច្បារអំពៅ ដែលកំពុង ចាប់ផ្តើមគម្រោងទី ២ ក្នុងការស្តារ និងដាក់លូប្រអប់ទំហំ ៦ ម៉ែត្រ ។ គម្រោងរៀបចំប្រឡាយនេះត្រូវប្រើប្រាស់ថវិកាច្រើនជាងគេទាំងអស់ក្នុងចំណោមគម្រោងស្ថាបនាប្រឡាយផ្សេងៗទៀតក្នុងរាជធានី ប៉ុន្តែវានឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនវិញដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅផងដែរ ។

ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **សៅ បនិន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករកម្មការិនីរោងចក្រកាត់ដេរ តែអ៊ីហ្ស៊ី ប្រមាណ ៣០០ នាក់ នៅបរិវេណដីវាល ស្ថិតក្នុងភូមិសារវ៉ែន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលក្នុងឱកាសនោះ ឯកឧត្តម **សៅ បនិន** បានផ្តាំផ្ញើ និងជំរុញឲ្យមន្ទីរនានាដែលមានការពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនវិនិយោគទុនត្រូវបន្តខិតខំដោះស្រាយ និងយកចិត្តទុកដាក់ទៅលើប្រាក់ខែកម្មកររួមទាំងលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករកម្មការិនីឲ្យបានល្អប្រសើរ ។



ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **សៅ អិរុណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់តំណស្ថានកោះធំ (ឆ្លងកាត់ទន្លេបាសាក់) ប្រវែង ៤១៥ ម៉ែត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែសីហា ២០១៦ នៅចំណុចគល់ស្ថានកោះធំ ត្រើយខាងលិច និងចុះពិនិត្យផ្លូវ ស្ថាន ព្រមទាំងបានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំកោះធំ ក ឃុំកំពង់កុង ឃុំលើកដែក ឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ នូវថវិកា ៣ លាន ៨៧ ម៉ឺនរៀល និងឧបត្ថម្ភដល់វត្តល្វាទោងស្ថិតក្នុងភូមិល្វាទោង ឃុំកំពង់កុង ចំនួន ១ លានរៀលផងដែរ ។



ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **ហង់ ជួនណារ៉ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលកាបូបសិស្សជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាតេជោ **ហ៊ុន សែន** ត្រពាំងរាំង ដែលស្ថិតនៅក្នុងសង្កាត់ឃ្នួញខណ្ឌសែនសុខ ។



ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **ឃឹម ម៉ឺនសុខ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តតែវ៉ាន់ ដោយមានកិច្ចសហការជាមួយអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រចំនួន ១.២០០ នាក់ មកពីឃុំចំនួន ៤ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ។



ក្នុងខែសីហានេះដែរ ប្រតិភូមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ **សែម សុខន្ទ្រានី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការរងអាជ្ញាធរមិនកម្ពុជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងកងអនុសេនាធំបោសសម្អាតមិនលេខ ១៣៥ នៅការដ្ឋានភូមិវាលតេង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម **ម៉ែម ម៉ីនណា** ប្រធានស្តីទីគណៈកម្មការទី ១០ នៃព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ ចំនួន ៤៤៩ នាក់ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។



ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ នៅសាលាសង្កាត់ទឹកល្អក់ទី ២ ឯកឧត្តម **ម៉ាន់ ឈឿន** ប្រធានគណៈកម្មការទី ៧ នៃព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី ២ និងតំណាងក្រុមប្រជាពលរដ្ឋទាំង ១៣ ភូមិ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្ដោតជាសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ។



ថ្ងៃទី ៥ ខែសីហា ឯកឧត្តម **សឹម ម៉ឺនសារា** តំណាងរាស្ត្រមណ្ឌលកំពត និងឯកឧត្តម **ហាន់ ចេន្ទា** អភិបាលនៃអភិបាលខេត្តកំពត និងសហការី បានអញ្ជើញប្រគល់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រ ២ គ្រួសារ ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ ខ្នង នៅស្រុកជុំគីរី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទទួលផលពីការប្រើប្រាស់ទឹកទំនប់ ៧៧ ផងដែរ ។



ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **ម៉ែម ស៊ីនាន់** សមាជិកគណៈកម្មការទី ១០ នៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋគ្មានទីពឹងចំនួន ៩ គ្រួសារ និងមន្ត្រីមណ្ឌលសុខភាពឃុំ ព្រមទាំងចូលរួមរំលែកទុក្ខគ្រួសារសពចំនួន ២ គ្រួសារ នៅភូមិព្រះពន្លា ភូមិអង្គក្នុង និងភូមិត្រោក ស្រុកកំពង់ពោធិ៍ ខេត្តស្វាយរៀង ។



ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ លោកជំទាវ **ហាន់ ស្រីម៉ុំ** តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិនរួមនឹងក្រុមការងារបានដឹកនាំប្រជាពលរដ្ឋមកខេត្តប៉ៃលិនចំនួន ៤៥ នាក់ដែលត្រូវទទួលការរក្សា និងព្យាបាលបន្តពីក្រុមគ្រូពេទ្យជំនាញជំងឺភ្នែកប្រទេសអូស្ត្រាលី នៃសហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ មានប្រសាសន៍នានាខាងលើនោះ លោកជំទាវ **ហាន់ ស្រីម៉ុំ** បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ានី ហ៊ុន សែន** ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកជំងឺទាំងអស់ ដោយសម្តេចបានជូនពរឲ្យបងប្អូនទាំងអស់ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ ។



ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ លោកជំទាវ **ឯម ម៉ឺនឃ្លា** តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមដំណើរដោយលោកឧត្តមសេនីយ៍ទោ **សារុន ចាន់ធី** ស្នងការនគរបាលខេត្តពោធិ៍សាត់ បាននាំយករទេះជនពិការ ៥ គ្រឿង ដែលជា អំណោយរបស់ឯកឧត្តម **ស៊ីយ សែម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអង្គ ១៥០ គក្រ ជាអំណោយឯកឧត្តម **ម៉ៅ បនិន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រគល់ដល់លំនៅដ្ឋានជនពិការ ៥ នាក់នៅឃុំអូរតាប៉ោង ស្រុកបាតាន ខេត្តពោធិ៍សាត់ ដែលមានជនពិការមកពី ៣ ភូមិ គឺភូមិបត់គគីរចាស់ ៣ នាក់ ភូមិស្រះម្នាក់ ១ នាក់ និងភូមិឧកញ៉ាមាន់១នាក់ ក្នុងម្នាក់ៗទទួលបានរទេះ១គ្រឿង អង្ករ៣០គ.ក្រ និងថវិកាមួយចំនួនផងដែរ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម **មាស សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ឯកឧត្តម **គុំ ម៉ាតា** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម **គឹម ចាន់ដា** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបក្ស និងប្រកាសរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សស្រុករៀង ស្រុកតូលែន ស្រុកមង្គលថ្មី ឃុំ និងភូមិ ។



ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម

ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទីមួយនៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម **កែ ប៊ុនឡើង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលរួមជាមួយ និងឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចតែងតាំងក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺសមាគមពូជម្លូម មានក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក សកម្មជនយុវជនមន្ទីរជំនាញខេត្ត សរុបចំនួន ២៤០ នាក់ ។



ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបន្ទុកយុវជន និងជាអនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ នៅថ្ងៃ ទី០៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមបានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជន សកម្មជន យុវជនគណបក្សស្រុកបាធាយ ភូមិ និងឃុំ សាលារៀន នៅក្នុងស្រុកផងដែរ ។



ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ ក្រុមការងារយុវជនគណបក្សខណ្ឌ និងសង្កាត់ព្រៃក្រា សង្កាត់ទំពេញ សង្កាត់ច្បារអំពៅទី ១ សង្កាត់ព្រែកដង បានរៀបចំពិធីបោះឆ្នោតជ្រើសរើសយុវជនគណបក្សភូមិទូទាំងខណ្ឌ ។



ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម **សួន បរិ** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយដឹកនាំ និង គ្រូសូមរើស្តីទូទាំងខេត្ត ចំនួន ៨០០ នាក់ នៅសាលប្រជុំជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ។ ក្រុមការងារយុវជនគណបក្សស្រុកស្វាយចេកដឹកនាំដោយលោក **យូ ពៅ** បានចុះសាងសង់ផ្ទះមួយខ្នងប្រជាពលរដ្ឋរស់នៅភូមិកាថ្មី ឃុំស្វាយចេក និងបានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក យកគ្រឿងចក្រជូនជុំវិញផ្សារ និងល្បួសសំអាតបរិវេណខាងមុខផ្សារ ឃុំល្បួសដើម្បីចាក់បេតុង ។



ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានជួបប្រជុំជាមួយសកម្មជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីផ្សព្វផ្សាយយល់អំពីវិធានការងារ រវាងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមសកម្មជនគណបក្សតាមបណ្តាក្រសួង-ស្ថាប័ន នៅស្នាក់ការកណ្តាល គ្រោមអធិបតីភាព ឯកឧត្តម **កែ ប៊ុនឡើង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធាន អនុប្រធានសកម្មជនតាមបណ្តា ក្រសួង-ស្ថាប័ន សរុប ៨៥ នាក់ មកពី ៣៣ ក្រសួង-ស្ថាប័ន ។



ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារទទួលបន្ទុកតំបន់ ៥ នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយក្រុមការងារយុវជនគណបក្សខេត្តកណ្តាល បានរៀបចំ វេទិកាថ្នាក់ដឹកនាំ គណបក្សស្ថាប័នយុវជននិយាយ ។ នៅស្នាក់ការគណបក្សខេត្តកណ្តាលដោយមានការចូលរួមពីឯកឧត្តម **កែ ប៊ុនឡើង** សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, ក្រុមការងារទទួលបន្ទុកតំបន់ ៥, ឯកឧត្តម **គឹម រិទ្ធិ** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្ស និងប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការចូលរួមពីក្រុមការងារយុវជនគណបក្សស្រុក-ក្រុង ឃុំ-សង្កាត់ និងក្រុមការងារយុវជនគណបក្សសាខាមន្ទីរអប់រំ យុវជន កីឡាសរុប ២២០ នាក់ ក្រុង-ស្រុក ចំនួន ១០ បានឡើងបញ្ចេញមតិ ។ ក្រុមការងារបានបន្តបើក " វេទិកាថ្នាក់ដឹកនាំគណបក្សស្ថាប័នយុវជននិយាយនៅស្រុកស្អាង ដោយមានអ្នកចូលរួមពីក្រុមការងារយុវជនគណបក្សឃុំទូទាំងស្រុកស្អាងចំនួន ១៧២ នាក់ ក្នុងនោះតំណាងយុវជនឃុំ ចំនួន ១២ បានឡើងបញ្ចេញមតិ ។



ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សរាជធានី សហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ បានរៀបចំពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សភូមិ ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានចូលរួមពីក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ទទួលបន្ទុកតំបន់ ៥ តំណាងក្រុមការងារយុវជនគណបក្សរាជធានី និងក្រុមការងារយុវជនគណបក្សខណ្ឌ ក្រុមការងារចុះជួយសង្កាត់ស្រះចក គណបក្សសង្កាត់ស្រះចក និងមានការចូលសង្កេតការណ៍ពីគណបក្សសង្កាត់ប្រធានក្រុមសកម្មជនយុវជនគណបក្សសង្កាត់ទាំង ១១ និងយុវជនគណបក្សសង្កាត់ស្រះចក ៣៦នាក់ ជាអង្គបោះឆ្នោត និងអ្នកចូលរួមសង្កេតការណ៍ប្រមាណ ៧០ នាក់ ។



ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំដើម្បីផ្លាស់ប្តូរទំពិលោធន៍ការគ្រប់គ្រងយុវជនគណបក្ស រវាងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម **ជាម ចិន្តសោភ័ណ** ប្រធានក្រុមទទួលបន្ទុកតំបន់៣ ឯកឧត្តម **ឡាយ គឹមលី** អនុប្រធាន លោកជំទាវ **កុប ម៉ារីយ៉ាស** និងលោកស្រី **ទេព ស៊ីណាត** ជាសមាជិក ជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក ដឹកនាំដោយ ឯកឧត្តម **សួន បរិ** ប្រធានក្រុមយុវជនគណបក្សខេត្ត និងឯកឧត្តម **អ៊ី ឡុង** ប្រធានគណៈ ប្រចាំការគណបក្សខេត្ត ។ ក្រុមការងារបានបន្តជួបប្រជុំពិភាក្សា ផ្លាស់ប្តូរទំពិលោធន៍ជាមួយ និងអនុប្រធាន សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្តនិងក្រុមការងារ យុវជនគណបក្សក្រុង ស្រុក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាតំបែង ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **គឹម វិទ្យុ** ប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្តាល បានអញ្ជើញចុះសំណេះសំណាល និងស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ សមាសភាពរួមមាន គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សា ស្រុកចុះជួយឃុំ ស.ស.យ.ក ស្រុក នារីស្រុក បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុប ៨៧៩ នាក់ ។

ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម ជាប ដាវុត បានរៀបចំវេទិកាថ្នាក់ដឹកនាំគណបក្សស្តាប់យុវជននិយាយនៅឃុំព្រែកល្វែង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្នុងនោះមានប្រជាពលរដ្ឋចំនួន ២៧១ នាក់ លោកគ្រូអ្នកគ្រូ ២៣ នាក់ សិស្សានុសិស្សចំនួន ១៦៣ នាក់ និងក្រុមប្រឹក្សាឃុំ០៣នាក់ក្រុមយុវជន ០៧នាក់ ក្រុមយុវជនភូមិ ២០នាក់ សរុបសមាជិកចូលរួមចំនួន ៤៨៧ នាក់ ស្រី ២៨៧នាក់ ដោយបានស្តាប់ និង ដោះស្រាយសំណួររបស់បងប្អូន ។



ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅស្នាក់ការបក្សខេត្តតាកែវ មានរៀបចំពិធីបញ្ចូលសមាជិកគណបក្ស ជាយុវជនមកពីសាលាគរុកោសល្យចំនួន ២០៨ នាក់ ក្រោមអធិបតីភាពឯកឧត្តម **គិន ណែត** ប្រធាន គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦ នៅស្នាក់ការ គណបក្សស្រុក បាទី ក៏បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សជាយុវជនមកពីវិទ្យាល័យប្រាំ ដែលមានចំនួន ៣៤១ នាក់ ស្រី ១៩៣ នាក់ ។

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានរៀបចំវគ្គអប់រំនយោបាយ នៅស្រុកពាមរ និងស្រុកស៊ីវិកកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារ យុវជនគណបក្សខេត្ត ។ ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ ២០១៦ លោកជំទាវ លៀង ស្រីម៉ុល អនុប្រធានក្រុម ការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយដល់វាគ្មិនយុវជន គណបក្សស្រុកកំបាយមារ ខេត្តព្រៃវែង ។



ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម **ជាប ច័ន្ទសោភ័ណ្ណ** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង បានចូលរួមពិធីប្រកាស និងកែសម្រួលរចនាសម្ព័ន្ធ ក្រុមការងារយុវជនគណបក្ស និងសមាជិកបក្សថ្មីជាយុវជន នៅស្រុក ត្រួតីរី និងស្រុកមោងឫស្សី ខេត្តបាត់- ដំបង ។

ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់យុវជនវាគ្មិនស្រុកពាមរ និងស្រុកពាមរ ដែលបានសិក្សា រយៈពេល ២ ថ្ងៃ និងបានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ។



ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **សុខ លុ** ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកទូរស័ព្ទចំនួន ២៩ គ្រឿង ដែលជាអំណោយរបស់ក្រុមការងារ ទៅផ្តល់ ជូនយុវជន ស្រុក និងឃុំនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដឹកនាំដោយ ឯកឧត្តម កុន សារពេជ្រ សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនខេត្ត កំពត តំណាងឯកឧត្តមនៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បាននាំយកអំណោយសម្តេចគោរព **ហ៊ុន សែន** ប្រធានគណ- បក្សប្រជាជនកម្ពុជា ជូនគ្រួសារសាលាក្រុង អ៊ឹង គុណវុឌ្ឍី នាយកសាលា **ហ៊ុន សែន** បរិវេស ស្ថិតនៅ ស្រុកបន្ទាយមាស ខេត្តកំពត ។



នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម **កែ ប៊ុនរៀង** ប្រធានក្រុមការងារយុវជនគណ- បក្សថ្នាក់កណ្តាល បានដឹកនាំឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារ អញ្ជើញជាគណៈអធិបតី ព្រម ជាមួយថ្នាក់ដឹកនាំគណបក្សខណ្ឌឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ ៦ ក្នុងពិធីបោះឆ្នោតជ្រើសរើស សកម្មជនយុវជនភូមិសម្រាប់ភូមិស្ថានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ រៀបចំដោយគណៈកម្មាធិការគណ- បក្សខណ្ឌឫស្សីកែវ ដែលមានយុវជនចូលរួមចំនួនជាអង្គបោះឆ្នោតចំនួន ៣៥ នាក់ បេក្ខជនចំនួន ៥ នាក់ (ជ្រើសរើសយក ៣ នាក់) នៅមន្ទីរបក្សខណ្ឌឫស្សីកែវ អ្នកចូលរួមសរុបចំនួន ៧១ នាក់ ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែកក្កដា និងរយៈពេល ៧ ខែដើមឆ្នាំ :

នៅក្នុងខែកក្កដាកន្លងទៅនេះ ពន្ធដារប្រមូលបានចំណូលពន្ធប្រមាណ ៥០៣,៩ ពាន់លានរៀល ឬប្រមាណជិត ១២៦ លានដុល្លារអាមេរិក ។ សរុបសម្រាប់រយៈពេល ៧ ខែដើមឆ្នាំនេះ ចំណូលពន្ធអាករសរុបដែលប្រមូលបានមានចំនួន ៣.៩២០ ពាន់លានរៀល ឬប្រមាណ ៩៥៥ លានដុល្លារស្មើនឹង ៦៧,១៨% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ។ បើប្រៀបធៀបនឹងរយៈពេល ៧ ខែដើមឆ្នាំ ២០១៥ កើនឡើងចំនួន៦០៧ ពាន់លានលានរៀល (ប្រមាណ១៥១,៩០ លានដុល្លារ) ស្មើនឹង ១៨,៩១% ។

មានការកើនឡើងផងដែរនូវចំណូលពន្ធអាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួន ដូចជាពន្ធលើប្រាក់ចំណេញកើនឡើង២៤,៨%, ពន្ធលើប្រាក់បៀវត្សកើន២៥,៩%, អាករលើតម្លៃបន្ថែមកើន២៣,៤%, និងអាករពិសេស កើន ២០,៨% ។ ចំណែកចំណូលពន្ធអាករតាមសកម្មភាពអាជីវកម្មមានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្ម ។

ចំណូលលក់សំបុត្រស្បែករណីយដ្ឋានអង្គរ

ឆមាសទី ១ ឆ្នាំ ២០១៦ នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារណីយដ្ឋានអង្គរបានចំនួន ៣.១២៧១.៧០០ ដុល្លារកើនឡើង១,៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។ រយៈពេលដូចគ្នានេះដែរមានចំនួនអ្នកទេសចរចរទេស (១.០៩២.០៥៥ នាក់បានចូលទស្សនា) ។

ចំនួនសហគ្រាស គ្រឹះស្ថានការងារ

នៅទូទាំងប្រទេស មានសហគ្រាសគ្រឹះស្ថានការងារសរុបចំនួន ៦៧៤២ ក្នុងនោះមានរោងចក្រកាត់ដេរ និងផលិតស្បែកជើង ១.០២៧ និងមានកម្មករនិយោជិត ១.១១៨.១៧៥ នាក់ ។

ដោយឡែក នៅខែកក្កដាឆ្នាំ ២០១៦ នេះ មានសហគ្រាសគ្រឹះស្ថានបើកថ្មីចំនួន ៥៧ ក្នុងនោះ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើងចំនួន ២០ ដែលបង្កើតការងារថ្មីបាន ៧.៥០០ កន្លែង ។ នៅក្នុងខែកក្កដាកន្លងទៅ មានសហគ្រាសគ្រឹះស្ថានបិទទ្វាររំលងដំណើរការចំនួន ៨ ក្នុងនោះ មានរោងចក្រកាត់ដេរ ១ ។

សព្វថ្ងៃនេះ មានសហគ្រាសមូលដ្ឋាន ចំនួន ៣.៤៦៩, សហព័ន្ធសហគ្រាស ១០០, សហភាពសហព័ន្ធសហគ្រាស ១៧ និងសមាគមនិយោជក ចំនួន ៨ ។

ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា

គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះក្រុមហ៊ុនជប៉ុនទាំងតូច និងធំដែលកំពុងវិនិយោគនៅកម្ពុជាបានកើនជិតដល់១០០០ក្រុមហ៊ុនហើយនឹងរំពឹងកើនឡើងកាន់តែច្រើនថែមទៀត ពេលក្រុមហ៊ុនអាកាសចរណ៍ជប៉ុនហោះគ្រងមកកម្ពុជានៅថ្ងៃទី១ខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុនជប៉ុនតូចៗ ដែលបានវិនិយោគនៅកម្ពុជាបានកើនពី ៣៦៩ ក្រុមហ៊ុន កាលពីដំណាច់ឆ្នាំមុនដល់ចំនួន ៧០៧ ក្រុមហ៊ុន នៅដំណាច់ឆមាសទី ១ ឆ្នាំនេះ ស្មើនឹងកំណើន ៩២% ។ ចំណែកសាជីវកម្មជប៉ុនធំៗ ដែលបានវិនិយោគបានកើនពី២៤៧ ក្រុមហ៊ុនកាលពីដំណាច់ឆ្នាំមុន ដល់ចំនួន ២៧៧ ក្រុមហ៊ុននៅដំណាច់ឆមាសទី ១ ឆ្នាំនេះ ។

សរុបតួលេខក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជា គិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំនេះបានកើនដល់ចំនួន ៩៨៤ ក្រុមហ៊ុនហើយ ។

វិស័យធានារ៉ាប់រងឆមាសទី ១

យោងតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា បានឲ្យ

ដឹងថាបុព្វលាភបានមកពីវិស័យធានារ៉ាប់រងមានទំហំ ៥៦ លានដុល្លារ ក្នុងនោះបានមកពីការធានារ៉ាប់រងទូទៅចំនួន ៣៧,៤ លានដុល្លារអាមេរិក ស្មើនឹងកំណើន ១៦% និងការធានារ៉ាប់រងអាយុជីវិតមានទំហំទឹកប្រាក់ ១៨,៦ លានដុល្លារស្មើនឹងកំណើន ១១៣% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅចំនួន ៧ ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ៤ ក្រុមហ៊ុន ។

ទំហំពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ី

កម្ពុជាម៉ាឡេស៊ី គ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាង ៤០០ លានដុល្លារអាមេរិកនៅឆ្នាំនេះ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួនទឹកប្រាក់ ៤០០ លានដុល្លាររួចហើយ ។

នៅឆ្នាំ ២០១៥ ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់កម្ពុជាមានចំនួនប្រមាណជាង ២០០ លានដុល្លារអាមេរិក ហើយការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ី មានទំហំទឹកប្រាក់ជាង ១៥៣ ដុល្លារ ។

ទូរនិយោគវិស័យសំណង់

គិតត្រឹមរយៈពេល ៧ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងចំនួន ១.៥០០ នៅទូទាំងប្រទេស ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ១១ លានម៉ែត្រការ៉េ និងមានទឹកប្រាក់សរុប ៧.១០៨ លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ១០៨៣ គម្រោង និងទំហំទឹកប្រាក់ត្រឹមតែ ៨៩៩ លានដុល្លារ និងមានផ្ទៃក្រឡាសំណង់សរុបទំហំ ២.៧ លានម៉ែត្រការ៉េប៉ុណ្ណោះ ។

រហូតមកទល់ពេលនេះមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់សរុបចំនួន៨៣០ ក្រុមហ៊ុនមកពីជាង២០ប្រទេសកំពុងធ្វើការក្នុងវិស័យនេះ ។

ទិដ្ឋភាពការងារដែលបានវិស័យសំណង់

វិស័យសំណង់បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ ។ ក្នុងខែកក្កដាកន្លងទៅនេះគិតជាមធ្យមប្រមាណ ១៧ ០០០ ទៅ ១៨ ០០០ នាក់ ក្នុងមួយថ្ងៃ ។ ដោយឡែក នៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៧ ៥០០ នាក់ ទៅ ៨ ៥០០ នាក់ ។

តាមរយៈការសិក្សាស្រាវជ្រាវក្នុងខែកក្កដា ឆ្នាំនេះដែរ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុងមួយថ្ងៃទទួលបាន ៣៥ ០០០ រៀល ដល់ ៤ ម៉ឺនរៀល ។ ចំណែកកម្មករជំនាញ និងមេដឹកនាំក្នុងមួយថ្ងៃទទួលបាន ៥ ម៉ឺនទៅ ៧ ៥០០ រៀល ។ វិស្វករស្ថាបត្យករនិងអ្នកជំនាញផ្សេងទៀតក្នុងមួយខែទទួលបានប្រាក់បៀវត្សរ៍ពី ៤០០ ដុល្លារ ដល់ ២ ០០០ ដុល្លារ ។

ការបង្កបង្កើនផលរដ្ឋស្បៀង

គិតត្រឹមថ្ងៃទី ១៧ ខែសីហា ល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេសក្នុងនោះមានសន្ទូង ៧ ប្រោះ និងបុកដាំ សម្រេចបានចំនួន ២ ២៥៦ ៥៨ ៣ ហិ.ត ស្មើនឹង ៩១,១២% នៃផែនការ ២ ៤៧៦ ៤៤៦ ហិ.ត បើធៀបនឹងឆ្នាំមុន កើនឡើង ២៦៨ ១៩០ ហិ.ត ។

ដោយឡែក ការប្រមូលផលស្រូវស្រាលដើមរដូវបានចំនួន ៥១ ០០៥ ហិ.ត ជាមួយនឹងបរិមាណផល២០៤ ០០២ តោន (ទិន្នផលមធ្យម ១ ហិ.ត/៤ ០០០ គ.ក្រ) ឬស្មើនឹងជាង ៩% នៃផ្ទៃដែលអនុវត្តបាន ២ ២៥៦ ៥៨៣ ហិ.ត ។

លទ្ធផល ១០០ ថ្ងៃនៃយុទ្ធសាស្ត្រកំណែទម្រង់ លើវិស័យសាធារណការ និងដឹកជញ្ជូន



ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់ចំណាត់ផ្លាស់សុវត្ថិភាពចរាចរណ៍ដល់មធ្យោបាយដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ

បច្ចុប្បន្ន រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងដំណាក់កាលដែលសេដ្ឋកិច្ចប្រទេសបានបង្ហាញនូវភាពរឹងមាំសម្រេចបានកំណើនសេដ្ឋកិច្ច ៧ % និងឆ្ពោះទៅសម្រេចគោលដៅទាំងអស់ក្នុងការអភិវឌ្ឍប្រទេស ។

ក្នុងនោះកំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន មិនត្រឹមតែដើរតួនាទីសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ

ប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏បានដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ។ តាមរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១០០ ថ្ងៃ នៃផែនការសកម្មភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វិស័យនេះកំពុងមានការប្រែប្រួលថ្មីមួយគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែងការដឹកជញ្ជូនបានសម្រេចកាត់បន្ថយថ្លៃឈ្នួលដឹកជញ្ជូន ដោយបានឯកភាពជាមួយអង្គការសហគ្រាសសាធារណៈ និងសមាគមរថយន្តដឹកជញ្ជូនទំនិញកម្ពុជា (CAMTA) លើការបញ្ចុះតម្លៃដឹកជញ្ជូន គិតចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៦ ដែលមានដូចជា ៖



ឯកឧត្តម ស៊ុន ចាន់ដុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញពិនិត្យសកម្មភាពនៃដំណើរការបើកជាផ្លូវការនូវការនូវមណ្ឌលពន្យារ ឬប្តូរប័ណ្ណបើកបរនៅផ្សារទំនើប អ៊ីអនម៉ល



សកម្មភាពលើកដាក់ទំនិញក្នុងកុងទ័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែរាជធានីភ្នំពេញ



កុងទ័រដែលត្រូវបានលើកដាក់ ចេញចូលក្នុងនាវាផ្ទុកទំនិញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ចុះតម្លៃ ១០ % នៃតម្លៃសេវាលើកដាក់កុងទ័រនៅទីលានកុងទ័រ (Lift on, Lift off) ។ កំពង់ផែស្វយ័តភ្នំពេញបញ្ចុះតម្លៃ ៥% នៃតម្លៃសេវាលើកដាក់កុងទ័រនៅទីលានកុងទ័រ (Lift on, Lift off) ។ ភ្នាក់ងារកម្ពុជានាវាចរ" កាំសាប" បញ្ចុះតម្លៃ ១០% នៃតម្លៃសេវាកត់ត្រាកុងទ័រលើសម៉ោង និងបញ្ចុះតម្លៃ ១០% ទៀតនៃតម្លៃត្រួតពិនិត្យកុងទ័រនៅពេលលើកដាក់នៅលើនាវា (Superintendent fees) សមាគមរថយន្តដឹកជញ្ជូនទំនិញកម្ពុជា បានកាត់បន្ថយកម្រៃសេវា ១០ ដុល្លារ ក្នុងមួយកុងទ័រ សម្រាប់បណ្តោយ ៤០ ហ្វីត និង ៥ ដុល្លារក្នុងមួយកុងទ័រ សម្រាប់បណ្តោយ ២០ ហ្វីត ។ ដោយឡែកការដាក់ឱ្យដំណើរការមណ្ឌលពន្យារ ឬប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល ក្រសួងបានបញ្ជូនមន្ត្រីចំនួន ១៤ នាក់ ដើម្បីឆ្លាស់វេនធ្វើការពីម៉ោង ០៥ ព្រឹក ដល់ម៉ោង



ការប្រើប្រាស់រថយន្តគ្រប់ប្រភេទ មានកំណើនយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ

២២ យប់ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ ក្រោយពីសម្តេចដាក់ឱ្យដំណើរការជាផ្លូវការនូវមណ្ឌលពន្យារ ឬប្តូរប័ណ្ណបើកបរនៅផ្សារទំនើប អ៊ីអនម៉ល ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ ការពន្យារ ឬប្តូរប័ណ្ណបើកបរ សម្រាប់ ប្រជាពលរដ្ឋ ចំណាយពេលលឿនត្រឹមតែ ២០ នាទីប៉ុណ្ណោះ ។ គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ មណ្ឌលនេះបានទទួលបម្រើសេវាប្រជាពលរដ្ឋប្រមាណ ៥,៦៦៧ ប័ណ្ណ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

កាលពីថ្ងៃទី ០១ ឧសភា ឆ្នាំ ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំប្រជុំជាមួយអន្តរក្រសួង ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការកាត់បន្ថយសេវាក្រៅផ្លូវការ ។ ក្រសួងស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នាលើគោលការណ៍ វិធានការ និងបន្តនីតិវិធីក្នុងការកាត់បន្ថយសេវាក្រៅផ្លូវការ ។

ចំពោះយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសម្បូរកម្រិតកំណត់ ក្រសួងបានប្រជុំពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធអំពីវិធានការទប់ស្កាត់ និងគ្រប់គ្រងការដឹកលើសម្បូរកម្រិតកំណត់ ។ ក្រសួងមានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍មួយ ដែលមានលេខាធិការដ្ឋានជាសេនាធិការ ហើយចាប់ផ្តើមការងារពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៦ ។ លេខាធិការដ្ឋានបានសហការជាមួយអាជ្ញាធរដែនដី ដោយបានឃាត់រថយន្តដឹកលើសម្បូរកម្រិតកំណត់បានចំនួនសរុប ៥៩១ គ្រឿង និងដាក់ពិន័យសរុបបានប្រមាណជា ១,០៤៩,៧៣៣,០០០ រៀល គិតចាប់ពីខែឧសភា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ។ ក្រសួងក៏បានបង្កើតជំហានថយចុះដើម្បីឱ្យក្រុមការងារចល័តប្រើប្រាស់ជំហាននេះ ឱ្យបានសមស្រប និងតម្លាភាព ដែលគម្រោងនេះទទួលបាននូវការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ។ ក្រសួងក៏បានរៀបចំផែនការ ៦ ខែ ពីខែមិថុនាដល់ខែធ្នូ ដើម្បីកំណត់វិធានការនិងនីតិវិធីប្រតិបត្តិស្ថានីយ៍ជំហានអចល័តទាំង២៤ ទីតាំងនៅទូទាំងប្រទេស ។ ចំពោះបច្ចេកទេសនៃការជួសជុលកែឆ្លៃយានយន្ត និងបទដ្ឋានច្បាប់អាជីវកម្ម ក្រសួងបានអនុញ្ញាតឱ្យមានការកែឆ្លៃយានយន្ត ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងបានចុះផ្សព្វផ្សាយលើកម្មសកម្មភាពយល់ដឹង ជំរុញឱ្យម្ចាស់យានយន្តជួសជុល កែឆ្លៃមកចុះបញ្ជី និងធ្វើច្បាប់អាជីវកម្មនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងកំពុងបន្តជំរុញយានយន្តដែលនៅសល់មិនបានចុះបញ្ជីបន្តចុះបញ្ជីឱ្យបានចប់ជាស្ថាពរ ។ យានយន្តចំនួន ១ ៤៧២ ស្មើនឹង ៥០% នៃយានយន្តសរុប ចំនួន ២,៩៣៤ កន្លែង នៅទូទាំងប្រទេស ។ អ្នកចូលរួម

ចំនួន ១,៧២៣ នាក់ បានទទួលការណែនាំ និងផ្សព្វផ្សាយពីសំណាក់ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៦ ។ ទន្ទឹមនឹងនេះ យានយន្តដែលបានចុះបញ្ជីធ្វើអាជីវកម្មនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត មានចំនួន ៩២៦ កន្លែង ស្មើនឹង ៣១.៦% នៃចំនួនយានយន្តសរុប ពេលគឺបានកើនឡើង ២១៦ កន្លែង ក្នុងកំឡុងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ។ ក្រសួងក៏បានធ្វើប្រតិភូកម្មទាំងស្រុងលើការចុះបញ្ជីយានយន្តជួសជុល និងកែឆ្លៃយានយន្តពីថ្នាក់កណ្តាលទៅគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៦ មក ។ ដើម្បីគ្រប់គ្រងការជួសជុល និងកែឆ្លៃយានយន្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានផ្សព្វផ្សាយឱ្យម្ចាស់យានយន្តដែលបានកែឆ្លៃយានយន្តរបស់ខ្លួនមិនបានសមស្របទៅតាមបទដ្ឋានជាធរមាន ឱ្យកែឆ្លៃឡើងវិញឱ្យបានស្របតាមមាត្រដ្ឋានច្បាប់ ឱ្យបានមុនថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ។ ប្រសិនបើម្ចាស់យានយន្តមិនបានធ្វើតាមការណែនាំរបស់ក្រសួង ក្រសួងនឹងចាត់វិធានការបន្ទាបពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធស្នងការលើផ្លូវប្រទេស ។

ដោយឡែក ការពង្រីកការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តលើគោលការណ៍ពង្រីក ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដល់ក្រុមហ៊ុនឯកជនផ្សេងទៀត ក្រសួងបានព្រមព្រៀងជាមួយក្រុមហ៊ុន HKTwins Transportation Co., Ltd. លើការចុះកិច្ចសន្យាក្នុងការនាំយករថយន្តចល័តបំពាក់ដោយបច្ចេកវិទ្យាទំនើបចំនួន ០២ គ្រឿង ដើម្បីបង្កើតសេវាត្រួតពិនិត្យយានយន្តឱ្យបានតែជិតប្រជាពលរដ្ឋ ជាពិសេសសម្រាប់ម្ចាស់រថយន្តនៅតាមបណ្តាខេត្ត ។

ការផ្តល់ចំណាំផ្លាស់ស្ថិតភាព ក្រសួងបានសហការជាមួយក្រុមហ៊ុនដឹបម៉ុង និង Mitsubishi ក្នុងការទិញចំណាំផ្លាស់ស្ថិតភាព សរុបមានចំនួន ៣ លាន ៤០ ម៉ឺនបន្ទុះ សម្រាប់បិទខាងក្រោយទោចក្រយានយន្តយន្ត រ៉ឺម៉ក ម៉ូតូកុងប៊ី រទេះគោ គោយន្ត និងគ្រឿងចក្រកសិកម្មគ្រប់ប្រភេទនៅទូទាំងប្រទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់នៅតាមផ្លូវ ។ ក្រសួងរៀបចំចែកចាយយ៉ាងទូលំទូលាយទូទាំងប្រទេសដោយឥតគិតថ្លៃចាប់ពីខែសីហានេះ ។ ពិនិត្យនិងចែកជូនឧបករណ៍សម្រាប់នគរបាលចរាចរណ៍ឈរបញ្ជាចរាចរណ៍នៅតាមផ្លូវចំណុចប្រសព្វសរុបចំនួន ២០ គ្រឿង ទៅឱ្យក្រសួងមហាផ្ទៃ និងនៅមានចំនួន ៣០ គ្រឿងទៀតដែលក្នុងនោះ ២០ គ្រឿងផ្តល់ដោយសាលាក្រុងរាជធានីភ្នំពេញ សម្រាប់បន្តចែកចាយនាពេលខាងមុខ ។

ក្រសួងបានប្រជុំពិភាក្សាជាមួយនគរបាលជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការពង្រីកច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់ចោលភ្លើងហ្វាប់ភ្លឺក្រោយឧសបច្ចេកទេសរបស់រថយន្តដឹកទំនិញ ដែលធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកបើកបរនៅពេលក្រោយពួកគេក្នុងពេលយប់ ។

ការចេញផ្តាច់លេខពិសេសសម្គាល់យានយន្តក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការប្រឆាំងអំពើពុករលួយ ដើម្បីរៀបចំនីតិវិធីក្នុងការផ្តល់ផ្លាកលេខពិសេសសម្គាល់យានយន្ត ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងដំណើរការរៀបចំប្រកាសរួមដើម្បីកំណត់តម្លៃប្រមូលចំណូលពីការផ្តល់លេខពិសេស សម្រាប់រថយន្តផុសទេសចរណ៍ចូលចរាចរណ៍ និងធានាសមធម៌ក្នុងការផ្តល់ផ្លាកលេខពិសេសប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ក៏បានខិតខំជំរុញការផ្តល់សេវាសាធារណៈ



ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញយុទ្ធនាការចុះ

បង្ក្រាបថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមផ្លូវជាតិ
លើការចុះបញ្ជីបណ្ណបើកបរ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការចុះបញ្ជីក្រុមហ៊ុនដឹកជញ្ជូនឲ្យបានលឿនមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព ។ ការចុះបញ្ជីបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មអាចនឹងដាក់ឲ្យដំណើរការនៅមុនដំណាច់ឆ្នាំ ២០១៦ ។

ក្រសួងបានអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្ត ជូនប្រជាពលរដ្ឋជាម្ចាស់យានយន្តដែលបានប្តូរម្ចាស់ច្រើនដំណ តែរកម្ចាស់ដើមមិនឃើញ ដោយសម្រួលនីតិវិធីឲ្យមានលក្ខណៈងាយស្រួល និងកំពុងបូកសរុបលទ្ធផលនៃការផ្ទេរកម្មសិទ្ធិយានយន្តនេះ ។

បង្កើតក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន ដើម្បីពិភាក្សាការងារ និងផ្តល់ដំណោះស្រាយលើបញ្ហាប្រឈម ពាក់ព័ន្ធតម្លៃដឹកជញ្ជូននៅកម្ពុជា ដោយបានចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជំរុញលើកទឹកចិត្តការបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សមានតម្លាភាព និងបន្តស្តារតីការងារជាក្រុម ។ ចុះជួបសំណេះសំណាលក្នុងពិធីបណ្តុះបណ្តាលជនបង្គោលទូទាំងខេត្តកំពង់ស្ពឺ ស្តីពី "ច្បាប់ចរាចរណ៍ផ្លូវគោក" ដែលមានអ្នកចូលរួមជាគ្រូបង្គោលសរុប ៤៥០ នាក់ មកពី ៨៧ឃុំ/សង្កាត់ទូទាំង ខេត្ត កម្ពុជាកម្ម កម្មការិនី មកពី ១០០ រោងចក្រកាត់ដេរ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ទីរនានាជុំវិញខេត្ត ហើយព្រមទាំងបានជំរុញឲ្យគ្រូបង្គោលទាំងអស់ អប់រំបន្តដល់បងប្អូន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ។

ក្រសួងបានស្នើសុំទៅរាជរដ្ឋាភិបាលជប៉ុន និង JICA ក្នុងការសិក្សាលើគម្រោងរៀបចំស្វ័យប្រវត្តិកម្មប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក (Electronic Data Interchange) ដើម្បីសម្រួលលំហូររបបបទនាវា និងនាវិកចេញចូលនៅតាមកំពង់ផែ ។ ប្រព័ន្ធនេះនឹងមិនប៉ះពាល់ដល់ប្រព័ន្ធ Asyuda ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ ។

ពន្យារពេលធ្វើការចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងផ្អាកលេខយានយន្តសម្រាប់ថយន្តចង្កូតស្តាំ ដែលមាននៅក្នុងបញ្ជីការបង់ពន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ បច្ចុប្បន្ន មានថយន្តចង្កូតស្តាំចំនួន ៥ ០៧៥ គ្រឿង ដែលបាន និងកំពុងស្ថិតក្នុងដំណើរការបង់ពន្ធ និងចុះបញ្ជី ហើយរំពឹងថាចំនួនសរុបនៃថយន្តចង្កូតស្តាំនឹងកើនឡើងរហូតដល់ ២១ ០៧៥ គ្រឿង ក្រោយពីការចុះបញ្ជីថយន្តចង្កូតស្តាំនេះចប់សព្វគ្រប់ ។

ក្រសួងបាននឹងកំពុងបន្តពិភាក្សាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ លើការធ្វើប្រតិភូកម្មខងារនៃការចុះបញ្ជីទោចក្រយានយន្ត ម៉ូតូកង់បី ម៉ូតូកង់បួន និងគោយន្តកម្រៃ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សរណៈយោគ-

យល់ជាមួយក្រុមហ៊ុនវីង ស្តីពីការទូទាត់សាច់ប្រាក់លើសេវានៃការចុះបញ្ជីបណ្ណបើកបរការចុះបញ្ជីយានយន្តការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការចុះបញ្ជីក្រុមហ៊ុនដឹកជញ្ជូន ។ ដោយឡែក វិស័យសាធារណការបានជំរុញលើកទឹកចិត្តការសាងសង់ជួសជុល ថែទាំផ្លូវនៅទីប្រជុំជនពីពេលថ្ងៃមកពេលយប់វិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលថ្ងៃ ។ ចុះពិនិត្យផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ ដែលផ្លូវនេះឆ្លងកាត់ស្រុកចំនួន ៥ រួមមាន ស្រុកខង្កង ស្រុកថ្ពង ស្រុកឱវាល ស្រុកសំរោងទង និងស្រុកច្បារមន ខេត្តកំពង់ស្ពឺ ដែលមានប្រវែងសរុប ១៣៩.១៤ គីឡូម៉ែត្រ ។

ចុះរុះរើចោលបញ្ជូរបង់ប្រាក់កំបូល ស្ទឹងច្រាល និងអូរចំណារ តាមបណ្តោយផ្លូវជាតិលេខ ៤ ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ។ ដឹកនាំក្រុមការងារត្រួតពិនិត្យការដ្ឋានជួសជុលស្ថានភាពកម្ពុជា-ជប៉ុន (ប្រោយ-ចង្វារ) ដើម្បីជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ។ ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពគម្រោងរៀបចំបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹង-បត់ និងសេចក្តីព្រាងកិច្ចព្រមព្រៀងការសាងសង់ស្ថាននៅណាងអៀន-ស្ទឹងបត់ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។ ធ្វើវិមជ្ឈការការងារគ្រប់គ្រងដីចំណីផ្លូវផ្នែករឹងដល់មន្ទីរសាធារណការខេត្ត និងបានរៀបចំនូវវេចនាសម្ព័ន្ធ និងនីតិវិធីគ្រប់គ្រងដីចំណីផ្លូវ ។ ប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុកស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងធ្វើការប្រគល់ទទួលពីក្រុមហ៊ុនសាងសង់ ។

ចំពោះវិស័យផ្លូវដែក បានបើកការដ្ឋានស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីចំនុចបង្គោលគីឡូម៉ែត្រ ៣០០ ដល់គីឡូម៉ែត្រ ៣១០ រវាងស្ថានីយ៍ជណ្តើរស្វានៅខេត្តបាត់ដំបង និងស្ថានីយ៍ភ្នំតូចនៅខេត្តបន្ទាយមានជ័យ ។ ចាប់ផ្តើមបើកការដ្ឋានស្តារផ្លូវដែកឡើងវិញ ពីបាត់ដំបងមកដល់គីឡូម៉ែត្រ ៣០០ និងពីគីឡូម៉ែត្រ ៣១០ ដល់គីឡូម៉ែត្រ ៣២៨ ។ ការស្តារផ្លូវដែកពីបាត់ដំបងដល់ព្រំដែនកម្ពុជាថៃមានប្រវែង ១១២ គីឡូម៉ែត្រអាចនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ ២០១៦ ។ កំពុងសិក្សាបញ្ជាក់បរិក្ខារសុត្តិភាពស្វ័យប្រវត្តិនៅទីប្រជុំជនប៉ោយប៉ែត និងបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវដែកនៅប៉ោយប៉ែត ជាមួយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៦ ។ ការភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកថៃគ្រោងនឹងបញ្ចប់មុនចុងឆ្នាំ២០១៦ ។ ក្រសួងបានប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយផលប៉ះពាល់នៅខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការស្តារផ្លូវដែកបញ្ចប់តាមផែនការកំណត់ ។



កំណាត់ផ្លូវថៃភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែត នឹងដំណើរការនៅឆ្នាំនេះ

សមិទ្ធផលចម្បងៗ និងគោលនយោបាយ អភិវឌ្ឍន៍វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល



ឯកឧត្តម **ម៉ែ ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញពិនិត្យ សកម្មភាពមន្ត្រីសុខាភិបាលមហាញ្ញកក្នុងការព្យាបាលជំងឺជួនប្រជាពលរដ្ឋ

១. សមិទ្ធផល

វិស័យសុខាភិបាល បាននិងកំពុងបន្តលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បី "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព" របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ល្អៗរបស់ប្រធានាធិបតីបណ្ឌិតប្រសប់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងការកែលម្អឲ្យកាន់តែល្អប្រសើរឡើងនូវស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសសុខភាពស្ត្រី កុមារ និងប្រជាជនក្រីក្រ ជនពិការ និង ចាស់ជរាគ្មានទីពឹង។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារហានិភ័យហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព ដោយមិនបង់ថ្លៃនៅមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស នៅក្រោមកម្មវិធីមូលនិធិសមធម៌ ។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតបេឡាសន្តិសុខសង្គម សម្រាប់ថែទាំសុខភាពកម្មករដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ។

សមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានត្រូវកត់សម្គាល់ដោយសូចនាករចំបងៗមួយចំនួនដូចខាងក្រោមនេះ ៖



សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងរាជធានីភ្នំពេញ

- * អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនកម្ពុជាបានកើនឡើងពី ៦១,៩ ឆ្នាំ នៅឆ្នាំ ២០០០ ទៅ ៧១,៤ ឆ្នាំ នៅឆ្នាំ ២០១២ ។
- * អត្រាមរណភាពមាតាបានថយចុះពី ៤៧២ ក្នុងទារកកើតរស់ ១០០.០០០ នាក់ នៅឆ្នាំ ២០០៥ មក ២៥០ នៅឆ្នាំ ២០១០ ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម ១៧០ នៅឆ្នាំ ២០១៤ ។
- * អត្រាស្លាប់ទារកបានថយចុះពី ២៨ ក្នុងទារកកើតរស់ ១.០០០ នាក់ នៅឆ្នាំ ២០០៥ មក ២៧ នៅឆ្នាំ ២០១០ ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម ១៨ នៅឆ្នាំ ២០១៤ ។
- * អត្រាស្លាប់កុមារអាយុក្រោម ១ ឆ្នាំ បានថយចុះពី ៦៦ ក្នុងទារកកើតរស់ ១.០០០ នាក់ មក ៤៥ នៅឆ្នាំ ២០១០ ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម ២៨ នៅឆ្នាំ ២០១៤ ។
- * អត្រាស្លាប់កុមារអាយុក្រោម ៥ ឆ្នាំ បានថយចុះពី ៨៣ ក្នុងទារកកើតរស់ ១.០០០ នាក់ នៅឆ្នាំ ២០០៥ មក ៥៤ នៅឆ្នាំ ២០១០ ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម ៣៥ នៅឆ្នាំ ២០១៤ ។
- * ការចម្លងតាមតំបន់នៃវីរុសជំងឺកញ្ជ្រើលត្រូវបានកាត់ផ្តាច់ទាំងស្រុងក្នុងប្រទេសកម្ពុជា ។
- * កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ បានថយចុះពី ៤៣% នៅឆ្នាំ ២០០៥ មក ៤០% នៅឆ្នាំ ២០១០ និងមកត្រឹម ៣២% នៅឆ្នាំ ២០១៤ ។
- * អត្រាចម្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុពី ១៥-



អគារសម្ពុត និងរោងស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆេក



មណ្ឌលសុខភាពកំពង់ស្រឡៅ ស្ថិតក្នុងខេត្តព្រះវិហារ



គោលនយោបាយជាអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺលើកស្ទួយស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យកាន់តែល្អប្រសើរឡើង

៤៩ ឆ្នាំ ថយចុះពី ១,៦% នៅឆ្នាំ ២០០០ មក ០,៧% នៅឆ្នាំ ២០១៣ ហើយអត្រាសំរានមានជីវិតបន្ទាប់ ពីការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ខ្ពស់ជាង ៩០% ។

* ករណីស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះយ៉ាងលឿនពី ១៣៥ ករណីនៅឆ្នាំ ២០១០ មក ១០ ករណីនៅឆ្នាំ ២០១៥ ។

* ប្រេវ៉ាឡង់ជំងឺរបេងបានថយចុះជិត ៥០% ពី ១.២៣០ ក្នុងប្រជាជន ១០០.០០០ នាក់នៅឆ្នាំ ២០០០ មក ៦៦៨ នៅឆ្នាំ ២០១៤ ។ អត្រាស្លាប់ដោយសារជំងឺរបេងគ្រប់ប្រភេទ បានថយចុះពី ១៥៨ ក្នុងប្រជាជន ១០០.០០០ នាក់ នៅឆ្នាំ ២០០០ មក ៥៨ នៅឆ្នាំ ២០១៤ ។

* មូលនិធិសមធម៌បានគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ ២០១៥ ។ ប្រជាជនក្រីក្រជាង ៣ លាននាក់ បានទទួលការគាំពារហិរញ្ញវត្ថុពីកម្មវិធីមូលនិធិសមធម៌ ។

* គ្រួសារជួបបរិយាកាស ដែលចំណាយលើការថែទាំសុខភាពបានថយចុះពី ៥,៦% (នៃចំនួនគ្រួសារសរុប) ក្នុងឆ្នាំ ២០០៧ មក ៤,៩% ក្នុងឆ្នាំ ២០១៤ ។

* សន្ទស្សន៍ជាប់បំណុលពាក់ព័ន្ធនឹងសុខភាពបានថយចុះពី ២,៩% ក្នុងឆ្នាំ ២០០៧ មក ០,៩% ក្នុងឆ្នាំ ២០១៤ ។

* ការចំណាយថវិកាជាតិបានកើនឡើង ៧៥៩,២០៦.៦០ លានរៀល នៅឆ្នាំ ២០១២ ទៅ ៩៣២,៦៣១.៩ លានរៀល នៅឆ្នាំ ២០១៥ ពោលគឺមានកំណើន ២២% ។

* មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពជាច្រើនត្រូវបានសាងសង់ថ្មីពិសេសក្នុងតំបន់ជនបទ ។ បច្ចុប្បន្ន មណ្ឌលសុខភាពមួយគ្របដណ្តប់ប្រជាជនជាមធ្យម ១២.៥០០ នាក់ ដូច្នេះការបែងចែកមណ្ឌលសុខភាពកាន់តែលក្ខណៈសមធម៌ក្នុងចំណោមប្រជាជនទូទាំងប្រទេស ។

* ជាទូទៅគុណភាពនៃសេវាសុខភាពសាធារណៈត្រូវបានកែលម្អឲ្យល្អប្រសើរឡើងជាលំដាប់ តាមរយៈការវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កើនការផ្គត់ផ្គង់សម្ភារៈបរិក្ខារ ឱសថ ការពង្រាយបុគ្គលិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ពង្រឹងយន្តការត្រួតពិនិត្យគុណភាពសេវា និងនិយ័តកម្ម។ ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាលើការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ ការកាត់បន្ថយបន្ទុកនៃជំងឺឆ្លង (មេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់) ព្រមទាំងការលុបបំបាត់ជំងឺកញ្ជិលនៅឆ្នាំ ២០១៦ គឺជាស្ថិតិសំខាន់ៗដែលបញ្ជាក់អំពីគុណ

ភាពនៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ ។

២. មញ្ញាប្រឈម

ទោះបីគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា ទាក់ទងនឹងសុខភាពសម្រេចបានទាំងស្រុងពីរទៅបីឆ្នាំ មុនប្រតិទិនកំណត់ក្តី ក៏វិស័យសុខាភិបាលត្រូវបន្តដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត បញ្ហាប្រឈមចម្បងៗមានជាអាទិ៍ ៖

* អត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមមួយឆ្នាំ/ប្រាំឆ្នាំក្នុងចំណោមគ្រួសារក្រីក្រ និងក្នុងតំបន់ជនបទ ។

* ការចម្លងនៃមេរោគអេដស៍នៅតែគួរឲ្យព្រួយបារម្ភក្នុងក្រុមប្រជាជនពិសេសស្ត្រីបំរើការកន្លែងកម្សាន្ត បុរសរួមភេទជាមួយបុរសអ្នកកែភេទ និងអ្នកចាក់គ្រឿងញៀន ។

* ភាពស្តាប់របស់មេរោគរបេង និងមេរោគគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូមជាមួយឱសថព្យាបាលនៅតែជាចំណោទ ។

* សន្ទុះនៃជំងឺមិនឆ្លង និងអាយុកាលរស់នៅវែងរបស់ប្រជាជន ព្រមទាំងការរីកនៃតំបន់ទីក្រុង/ប្រជុំជន ទាមទារឲ្យបង្កើនបរិមាណប្រភេទសេវានិងគុណភាពសេវាសុខភាព ។

* តម្រូវការសេវាថែទាំមានគុណភាពល្អពីសំណាក់ប្រជាជន ដោយសារគុណភាពសេវាដែលប្រជាជនយល់ឃើញ ទាំងនៅផ្នែកសាធារណៈនិងឯកជននៅមិនទាន់គ្រប់គ្រាន់ ។

* សមត្ថភាពឆ្លើយតបនៃសុខាភិបាលសាធារណៈ មិនទាន់បានពេញលេញទៅនឹងបញ្ហាសុខភាព បណ្តាលមកពីជំងឺឆ្លង ជំងឺមិនឆ្លង-វ៉ារី អន្តរាគមន៍សង្គ្រោះបន្ទាន់ការផ្ទុះជំងឺឆ្លង គ្រោះមហន្តរាយ....

* ការគ្របដណ្តប់នៃយន្តការគាំពារសុខភាពសង្គមនៅមានកំរិតទាបដោយសារមានតែមូលនិធិសមធម៌ សុខភាពសម្រាប់ប្រជាជនក្រីក្រ រីឯប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម កំពុងរៀបចំសម្រាប់ប្រជាជននៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។

* ផលប៉ះពាល់លើសុខភាពមនុស្ស ដែលបណ្តាលមកពីហានិភ័យបរិស្ថាន និងបំរែបំរួលអាកាសធាតុ ។

៣. គោលនយោបាយអភិវឌ្ឍន៍វិស័យសុខាភិបាល

គោលនយោបាយជាអាទិភាព នៃការអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺលើកស្ទួយស្ថានភាពសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យកាន់តែល្អប្រសើរឡើង ដោយផ្តោតការយកចិត្តទុកដាក់ជាចម្បងលើ ៖



មន្ទីរពេទ្យតូចប្រា បានជួយព្យាបាលជំងឺកុមារ ទូទាំងប្រទេសដោយឥតគិតថ្លៃ

* បង្កើនល្បឿននៃការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ នៅក្នុងគ្រប់ភូមិសាស្ត្រ និងគ្រប់ក្រុមប្រជាពលរដ្ឋដែលមានលក្ខខណ្ឌ សេដ្ឋកិច្ចខុសៗគ្នា ព្រមទាំងកាត់បន្ថយស្ថានភាពកង្វះអាហារូបត្ថម្ភ ក្នុង ចំណោមស្ត្រី និងកុមារ ។

* បន្តកាត់បន្ថយការឈឺ និងស្លាប់ដែលបណ្តាលមកពីជំងឺឆ្លងចំបងៗ ពិសេសមេរោគអេដស៍/ជំងឺអេដស៍របេង គ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លង រាតត្បាត និងជំងឺឆ្លងពីសត្វមកមនុស្ស ។

* បន្តកាត់បន្ថយការឈឺ និងស្លាប់ដែលបណ្តាលមកពីជំងឺមិនឆ្លង-រ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈចំបងៗ ដែលមានផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពប្រជាជន ដូចជាគ្រឿងញៀន គ្រឿងស្រវឹង អាហារគ្មានសុវត្ថិ-ភាព គ្រោះមហន្តរាយ បម្រែបម្រួលអាកាសធាតុ។ល។

៤. វិធានការចាំបាច់ក្នុងការអនុវត្តគោលនយោបាយ

វិស័យសុខាភិបាលនឹងអនុវត្តវិធានការដូចខាងក្រោមនេះ ដើម្បីឆ្លើយ តបទៅនឹងអាទិភាពនៃគោលនយោបាយ និងដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងខាងលើ ដោយពង្រីកការផ្តល់សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ គ្រប់រូប ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋលើការថែទាំ សុខភាព ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ដូចជាជន ពិការ និងមនុស្សចាស់ជរា ។ វិធានការជាក់លាក់នឹងផ្តោតលើ ៖


- * ពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ពិសេសមណ្ឌលសុខភាព ក្នុង គ្រប់ទីតាំងភូមិសាស្ត្រ ជាពិសេសក្នុងតំបន់ជនបទ ។
- * ផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ រួមមានសេវាបង្ការ អប់រំ លើកកម្ពស់សុខភាព ព្យាបាលនិងថែទាំ ស្តារនីតិសម្បទា និងប្រព័ន្ធបញ្ជូន អ្នកជំងឺមានប្រសិទ្ធភាព ពិសេសក្នុងករណីសង្គ្រោះបន្ទាន់ ។
- * ធានាសេវាសុខភាព ២៤ ម៉ោង ក្នុងមួយថ្ងៃ និងពង្រីកសេវាឲ្យមាន កាន់តែច្រើនឡើងនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីឆ្លើយ តបទៅនឹងតម្រូវការផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ។
- * ផ្តល់សេវាថែទាំសុខភាពមានគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា ស្របតាមនិយាមស្តង់ដារគុណភាពជាតិ ។
- * បង្កើនការវិនិយោគលើឧបករណ៍ពេទ្យទំនើប និងបច្ចេកវិទ្យា- វេជ្ជសាស្ត្រ ដើម្បីបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរ ពិសោធន៍និងការផ្តល់ការព្យាបាលនិងថែទាំមានប្រសិទ្ធភាពនិងសុវត្ថិសុខ- ភាព ។
- * លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីរបៀបរបបរស់នៅ

មានសុខុមាលភាព ឥរិយាបថល្អក្នុងការស្វែងរកការថែទាំសុខភាព និង លើកកម្ពស់ការប្រតិបត្តិក្រុមសីលធម៌របស់គ្រូពេទ្យ ។

- * លុបបំបាត់សេវាសុខាភិបាលអត់ច្បាប់ ឱសថក្លែងក្លាយ និងផលិត- ផលសុខភាពដែលមានផលប៉ះពាល់អវិជ្ជមានលើសុខភាពប្រជាពលរដ្ឋ ។
- * ពង្រឹងប្រព័ន្ធតាមដានជំងឺ (ជំងឺរាតត្បាត ជំងឺឆ្លងពីសត្វមកមនុស្ស) និងត្រៀមបំប្រុងរូបជាស្រេច ក្នុងការឆ្លើយតបទាន់ពេលវេលា និងមាន ប្រសិទ្ធភាពទៅនឹងការផ្ទុះរាលដាលនៃជំងឺឆ្លង និងគ្រោះមហន្តរាយនានា។
- * បង្កើនចំណាយថវិកាជាតិលើការថែទាំសុខភាពរបស់ប្រជាជន និង លើកកម្ពស់ការបែងចែក និងប្រើប្រាស់ធនធានទាំងនោះមានប្រសិទ្ធភាព ។
- * ប្រជាជនក្រីក្រ ជនពិការ និងមនុស្សចាស់ជរាគ្មានទីពឹង ទទួលបាន ការប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស ។
- * អនុវត្តប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមសម្រាប់ប្រជាជន ក្នុង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដូច ជាកម្មករ/និយោជិត មន្ត្រីរាជការ...។

៥. សេចក្តីសន្និដ្ឋាន

សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ត្រូវបានលើកកម្ពស់ឲ្យ កាន់តែល្អប្រសើរឡើងជាលំដាប់ នៅក្នុងអំឡុងពេលមួយទសវត្សចុង ក្រោយនេះ ។ សូចនាករនៃការកែលម្អលទ្ធផលសុខភាពរបស់ប្រជាជន គឺ ឆ្លុះបញ្ចាំងពីស្នាដៃរឹងមាំនៃវិស័យសុខាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋា- រចនាសម្ព័ន្ធជនបទ ផ្លូវគមនាគមន៍ បច្ចេកវិទ្យាទំនើប និងសេវាដឹក ជញ្ជូនសាធារណៈ ជាពិសេសកំណើនសេដ្ឋកិច្ចមានចីរភាព បានផ្តល់លទ្ធភាព ឲ្យរដ្ឋាភិបាលបង្កើនការចំណាយលើវិស័យសុខភាព និងការកាត់ បន្ថយភាពក្រីក្រ ។ វឌ្ឍនភាពទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការខិតខំប្រឹងប្រែងក្នុងវិស័យសុខាភិបាល ក្នុងការលើកកម្ពស់លទ្ធផល សុខភាពរបស់ប្រជាជនកម្ពុជាគ្រប់រូបឲ្យកាន់តែល្អប្រសើរឡើង ដែល ជាកត្តាចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។



សកម្មភាពវេជ្ជបណ្ឌិតជំនាញវះកាត់ កំពុងវះកាត់ព្យាបាល ជំងឺជូនប្រជាពលរដ្ឋ

ស្វែងយល់អំពី ច្បាប់បោះឆ្នោត

អំពីបណ្តឹងពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត

អនុលោមតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជានីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ នៅក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ជនណាក៏ដោយ ដែលការសុំចុះឈ្មោះរបស់គាត់ត្រូវបានបដិសេធដោយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ជននោះ ឬតំណាងអាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កប.យស) ឬតំណាងកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាងបញ្ជាក់ថាមានភាពមិនប្រក្រតី ដូចមានចែងក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ (ប.ន.ប.ច) ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ។ ពាក្យបណ្តឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាម (ទម្រង់ ១២០២) រួចត្រូវចុះហត្ថលេខាឬផ្តិតមេដៃ ហើយអាចដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬអាចប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរឲ្យតំណាងដាក់ពាក្យបណ្តឹងជួស ។ ពាក្យបណ្តឹងអនាមិក ពុំត្រូវបានចាត់ទុកជាបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយទេគ្រាន់តែជាការផ្តល់ព័ត៌មានសម្រាប់ការពិចារណា ។

១. ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងនៅ កប.យស

នៅពេល ក.ច.ប ចេញទម្រង់បដិសេធការសុំចុះឈ្មោះបោះឆ្នោត អ្នកប្តឹងត្រូវបំពេញ (ទម្រង់ ១២០២) ចំនួន ៣ ច្បាប់ (បណ្តឹងតវ៉ា) ដាក់ទៅ កប.យស ក្នុងរយៈពេល ៣ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានលិខិតបដិសេធដោយបញ្ជាក់ច្បាស់អំពីឈ្មោះអ្នកប្តឹង ឬតំណាង និងកម្មវត្ថុនៃបណ្តឹង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងមេឃុំ ចៅសង្កាត់ ឬជំទប់ចៅសង្កាត់រង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលបានសិទ្ធិត្រូវធ្វើកំណត់ហេតុសាកសួរព័ត៌មានបន្ថែមរួចឲ្យចុះហត្ថលេខាឬផ្តិតមេដៃនៅលើកំណត់ហេតុនោះ ។

ក្នុងពេលទទួលបានពាក្យបណ្តឹង កប.យស ត្រូវពិនិត្យលើព័ត៌មានចាំបាច់មួយចំនួន (ឈ្មោះ អស័យដ្ឋានអ្នកប្តឹង កម្មវត្ថុនៃបណ្តឹង និងការគោរពអំឡុងពេលនៃបណ្តឹង) ។ ក្នុងករណីពិនិត្យឃើញកម្មវត្ថុនៃបណ្តឹងពុំទាក់ទងនឹងការបដិសេធនៃការសុំចុះឈ្មោះបោះឆ្នោត មេឃុំ ចៅសង្កាត់ ឬជំទប់ ចៅសង្កាត់រង ឬសមាជិកក្រុមប្រឹក្សាដែលទទួលបានសិទ្ធិត្រូវចារបដិសេធលើពាក្យបណ្តឹងគ្រប់ច្បាប់ថា "មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ កប.យស ទេ" ។ ក្នុងករណីពាក្យបណ្តឹងហួសរយៈពេលកំណត់ (រយៈពេល ៣ ថ្ងៃ) ត្រូវចារបដិសេធនិងដាក់ថា "ពាក្យបណ្តឹងនេះដាក់ក្រោយអំឡុងពេលកំណត់ ដូចមានចែងក្នុងមាត្រា ៥៤ នៃ ច.ប.ត.រ ដែលជាហេតុផ្តល់សិទ្ធិក្នុងការប្តឹងមក កប.យស" ។ ក្នុងករណីពាក្យបណ្តឹងមិនបញ្ជាក់ឈ្មោះឬ/និងអស័យដ្ឋានរបស់អ្នកប្តឹង ឬតំណាងមិនមានលិខិតប្រគល់សិទ្ធិ ត្រូវណែនាំឲ្យបំពេញចំណុចខ្វះខាត ដោយមិនឲ្យហួសពេលកំណត់ ហើយបើអ្នកប្តឹងមិនបានកែតម្រូវ ឬបំពេញបន្ថែម ត្រូវចារបដិសេធដោយបញ្ជាក់ថា "ពាក្យបណ្តឹងមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្តឹង ឬមិនមានលិខិតប្រគល់សិទ្ធិ ..." ។

ក្នុងករណីពាក្យបណ្តឹងត្រឹមត្រូវគ្រប់លក្ខខណ្ឌ ត្រូវចុះកាលបរិច្ឆេទពេលវេលានិងចុះហត្ថលេខាបោះត្រាទទួលឬកំណត់កាលបរិច្ឆេទនិងទីកន្លែងសម្រាប់បើកការប្រជុំសម្រេច ។

ការដោះស្រាយបណ្តឹងនៅ កប.យស

កប.យស ត្រូវធ្វើការប្រជុំសម្រេចជាសាធារណៈ ដោយផ្អែកលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិធម៌ ដែលនៅជាធរមាន និងដោយសំឡេងភាគច្រើនដាច់ខាតនៃសមាជិក កប.យស ទាំងមូល ក្នុងរយៈពេល ៣ ថ្ងៃយ៉ាងយូរ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ។ ក្នុងករណីមានសំឡេងស្មើគ្នា សំឡេងអធិបតីនៃកិច្ចប្រជុំមាន

ឧត្តមានភាព ។

ក្នុងករណីការប្រជុំសម្រេច "បដិសេធឬយល់ព្រម" លើពាក្យបណ្តឹងលេខាធិការត្រូវស្រង់សេចក្តីសម្រេចចូល (ទម្រង់ ១២០៣) ហើយបើក្នុងករណីបដិសេធក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញបែបបទនៃការបដិសេធបញ្ជាក់មូលហេតុ ហើយចម្លងសេចក្តីបដិសេធនេះ ជូនអ្នកប្តឹង ១ ច្បាប់ និងត្រូវជម្រាបគាត់ថា គាត់អាចប្តឹងតវ៉ាទៅ គ.ជ.ប បានក្នុងរយៈពេល ៥ ថ្ងៃ រួចហើយត្រូវផ្ញើសំណុំឯកសារបដិសេធនេះ ១ ច្បាប់ ទៅ គ.ជ.ប ។ ក្នុងករណីយល់ព្រម ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាត់ឲ្យ ក.ច.ប អនុវត្តការចុះឈ្មោះបោះឆ្នោតជូនគាត់ ។

២. ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងនៅ គ.ជ.ប

អ្នកប្តឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ កប.យស មានសិទ្ធិប្តឹងតវ៉ាទៅ គ.ជ.ប តាមទម្រង់ ១២០២ ចំនួន ៣ ច្បាប់ ក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីទទួលបានលិខិតបដិសេធនេះ ។

ការដោះស្រាយបណ្តឹង :

ក្នុងករណី មន្ត្រីទទួលពាក្យបណ្តឹងរបស់ គ.ជ.ប ពិនិត្យឃើញមានចំណុចខ្វះខាត (ខ្វះឈ្មោះអស័យដ្ឋានអ្នកប្តឹង ឬលិខិតប្រគល់សិទ្ធិ ...) អ្នកប្តឹង ឬតំណាងត្រូវបំពេញចំណុចខ្វះខាតទាំងនោះតាមការណែនាំរបស់មន្ត្រី គ.ជ.ប ឲ្យបានទាន់ពេលកំណត់ ។ ក្នុងករណីពាក្យបណ្តឹងមានគ្រប់លក្ខណៈត្រឹមត្រូវ មន្ត្រីជំនាញនៃនាយកដ្ឋានសេវាកម្មច្បាប់នឹងសួរព័ត៌មានបន្ថែមមួយចំនួន ហើយកំណត់កាលបរិច្ឆេទ និងទីកន្លែងបើកសវនាការ ។

ការដោះស្រាយពាក្យបណ្តឹង

គ.ជ.ប នឹងបើកសវនាការជាសាធារណៈ សម្រេចយល់ព្រម ឬបដិសេធលើបណ្តឹងក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង ។ ក្នុងករណីបដិសេធគ.ជ.ប ត្រូវចេញសេចក្តីសម្រេចបដិសេធដោយបញ្ជាក់មូលហេតុហើយចម្លងសេចក្តីបដិសេធនេះ ១ ច្បាប់ ជូនគាត់ និងត្រូវជម្រាបថា គាត់អាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ ថ្ងៃ រួចហើយត្រូវផ្ញើសេចក្តីចម្លងសេចក្តីបដិសេធនេះ ១ ច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្នុងករណីយល់ព្រមគ.ជ.ប ត្រូវបញ្ជាឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ចាត់ឲ្យ ក.ច.ប ធ្វើការចុះឈ្មោះគាត់ ដោយអនុលោមតាមលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត ។

៣. ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ

អ្នកប្តឹងឬតំណាងដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គ.ជ.ប មានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពីទទួលបានលិខិតបដិសេធនេះ ។

ការដោះស្រាយពាក្យបណ្តឹង

ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចលើបណ្តឹងតវ៉ានេះដោយបើកសវនាការជាសាធារណៈក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ។

ក្នុងករណីក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រម ឬមិនយល់ព្រមតាមពាក្យបណ្តឹងតវ៉ាក្រុមប្រឹក្សាធម្មនុញ្ញត្រូវ :

- ចេញសេចក្តីសម្រេចឲ្យ គ.ជ.ប ចុះឈ្មោះ ឬបដិសេធឈ្មោះអ្នកដែលមានបញ្ហា ។
- ផ្ញើសេចក្តីចម្លងសេចក្តីសម្រេចយល់ព្រម ឬបដិសេធនេះ ១ ច្បាប់ ទៅអ្នកប្តឹងតវ៉ា ឬតំណាង ។

ប្រសិនបើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញតម្រូវឲ្យចុះឈ្មោះ គ.ជ.ប ត្រូវបញ្ជាឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ចាត់ឲ្យក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការចុះឈ្មោះគាត់ ដោយអនុលោមតាមលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត ។


សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចចុងក្រោយបំផុត ។



ចម្លាក់រចនាប័ថភ្នំជា

ជាបឋម សូមជម្រាបថាភាពល្បីល្បាញនៃចម្លាក់បុរាណខ្មែរ គឺអាស្រ័យទៅលើសោភ័ណភាព និងភាពសម្បូរណ៍បែបនៃក្បាច់រចនា ។ ស្ថិតនៅក្រោមឥទ្ធិពលនៃរចនាប័ថគុម្ពៈ បដិមាកម្ពុជរចនាប័ថភ្នំជាមានពីរប្រភេទ ព្រាហ្មណ៍និយម និងពុទ្ធនិយម ។ ការពិនិត្យវិភាគចម្លាក់ទេវរូបមួយចំនួន ដែលគេបានរកឃើញនៅទីក្រុងអង្គរ ក៏ដូចនៅស្រីទេព និងចម្លាក់សាក់ ធ្វើឲ្យយើងធ្វើការកត់សម្គាល់នូវលក្ខណៈនៃរចនាប័ថខាងលើនេះដូចតទៅ ៖

ជាទូទៅ ព្រះអាទិទេពចម្បង ទាំងព្រាហ្មណ៍ និងពុទ្ធនិយម ឬអវតារស្ថិតក្នុងឥរិយាបថត្រីកង ពោលគឺ ប្រថាប់ឈរកាច់ចង្កេះតាមលំនាំនៃមជ្ឈមណ្ឌលវប្បធម៌សន្តា (Nalanda)។ គេធ្លាក់ជាចម្លាក់ទោល ប្រថាប់ឈរលើទម្រង់ មុខរបស់ពួកគេញញឹម ហើយមានទម្រង់មូល ចិញ្ចើមជាប់គ្នា ច្រមុះស្រួចមានក្តោង ត្របកភ្នែកត្រង់ ហើយបបូរមាត់លេចចេញច្បាស់ ។ រីឯសក់វិញ មានរាងជាក្រវិលខ្លីៗ ។ ជួនកាលសក់ក្រងរាងដូចម្តង ហើយធ្លាក់ត្រង់រយោល ដូចករណីព្រះហរិហរៈ នៅអាស្រ័យមហាបុស្សី ។ លើព្រះសិរសាគេឃើញមានមួកមួយ ធ្វើអំពីកំណាត់មានរាងជា បំពង់វែង ។



រូបភាព ១-៤ : លក្ខណៈរចនាប័ថភ្នំជា ដំណាក់កាលទី១ របស់លោក ហ្សង់ ប័សស៊ីលីយេ ឆ្នាំ ១៩៦៦

លក្ខណៈសម្គាល់មួយទៀតគឺ ដងខ្លួនរបស់ព្រះអាទិទេពនានានោះ មិនមានលំអដោយគ្រឿងអលង្ការឡើយ ប៉ុន្តែគ្រងសំពត់ចងក្រិន មួយមូលដាច់ពីដងខ្លួនទេ ។ សំពត់ចងក្រិននេះ មានឆ្នុតតាមបណ្តោយខ្លួន ។

ខាងលើនេះ គឺជាលក្ខណៈទូទៅនៃទេវរូបក្នុងរចនាប័ថភ្នំជា ដែលស្ថិតក្នុងដំណាក់កាលទី ១ ។



រូបភាព ១-៤ : ចម្លាក់ព្រះវិស្ណុគោធន៍ ស្រីទេព (ម.ត ២០០០), ព្រះវិស្ណុ, ព្រះកេស នៅទីក្រុងចាស់ ស្រេស្តបុរៈ ចម្លាក់សាក់ (រូបថត ហ្គីតូ) និង ចម្លាក់ប្រាសាទភ្នំជា រចនាប័ថភ្នំជា

ក្នុងដំណាក់កាលទី ២ នៃរចនាប័ថភ្នំជា គេច្រើនតែឃើញទេវរូបគ្រងសំពត់លាតញាត់ចូលក្នុងខ្សែក្រវាត់មួយ ដែលមានកល់ពីខាងមុខ រុំជុំវិញចង្កេះ ហើយមានជាយធ្លុតសំយុងចុះក្រោម ។ ជួនកាល គេឃើញមានសំពត់ខ្លះមានផ្ចិតបី ដែលជាយធ្លុកមកខាងមុខជាពីរសណ្ឋាន ។ សូមរំលឹកថា

សំពត់ជាផ្ចិតៗ បែបនេះត្រូវបានបន្តរហូតដល់រចនាប័ថគុលែន កោះកេរ បាយ័ន និង អង្គរវត្ត ។



រូបភាព ១-៤ : ពុទ្ធរូប និង ទេវរូប រចនាប័ថភ្នំជា (សារមន្ទីរជាតិភ្នំពេញ)



អំពីការតុបតែងរាងកាយ របស់ទេវរូបវិញ យើងអាចកត់សម្គាល់ថា សក់មានលក្ខណៈរាងជាគូថខ្យង រាងធំជាងមុនបន្តិច ដែលជាឥទ្ធិពលនៃសិល្បៈគុម្ពៈ។ ម្យ៉ាងវិញទៀត ព្រះបដិមាទៅតែរក្សានូវស្នាមញញឹម និងឥរិយាបថត្រីកង ប្រហាក់ប្រហែលទៅនឹងរចនាប័ថដំណាក់កាលទី១ ។ ជាទូទៅ ចម្លាក់គ្រងសំពត់លាតឬមានផ្ចិតជាច្រើន ដែលជាយធ្លុកពីមុខ ។

គឺក្នុងបរិបទនេះហើយ យើងក៏សូមបញ្ចូលនូវចម្លាក់ពីរទៀត គឺព្រះកេសព្រះវិស្ណុមួយអង្គ មកពីទីក្រុងស្រេស្តបុរៈ និងចម្លាក់ព្រះវិស្ណុរូបដែលជាព្រះអាទិទេពសំយោគ រវាងព្រះវិស្ណុ និងព្រះសិវៈ មកពីប្រាសាទភ្នំជា នៅទីក្រុងស្រេស្តបុរៈ ឬអង្គរវត្ត នៅខេត្តតាកែវបច្ចុប្បន្ន ។

(ម.ត្រាណេ)



កុមារបញ្ចៀសបានជំងឺលើសឈាម ប្រសិនបើមានហាត់ប្រាណពេលមានគភ៌



ហាត់ប្រាណពេលកំពុងមានគភ៌មានប្រយោជន៍សម្រាប់ទារកក្នុងផ្ទៃ

ហាត់ប្រាណពេលកំពុងមានគភ៌មានប្រយោជន៍សម្រាប់ទារកក្នុងផ្ទៃ មិនតែប៉ុណ្ណោះទប់ស្កាត់បានជំងឺទូទៅមួយចំនួន ។

ទទួលជំនួយពីវេជ្ជបណ្ឌិតថា ពួកគេមិនត្រូវអង្គុយស្ងៀមមួយកន្លែង ដោយចាំបាច់ត្រូវចលនាច្រើន ដើម្បីជួយទារកមានសុខភាពល្អ ។ ពុំ

ពីមុនមកទល់សព្វថ្ងៃនេះ ស្ត្រីមានគភ៌តែងត្រឹមតែប៉ុណ្ណឹងទេ ការស្រាវជ្រាវវិទ្យាសាស្ត្រនៅ

វិធីងាយៗព្យាបាលជំងឺពងមាត់ Herpes



មើមខ្លឹម ស មានប្រសិទ្ធភាពបំបាត់ពងមាត់

ជំងឺពងមាត់ឆ្លងដោយវីរុសមាន ២ ប្រភេទ (HSV1) និង (HSV2). ប្រភេទ HSV1 កើតនៅនឹងបច្ចុប្បន្នជំងឺពងមាត់អណ្តាត ចំណែកប្រភេទ HSV2 កើតនៅប្រដាប់កម្រិត ។ ជំងឺនេះឆ្លងដោយការប៉ះពាល់ផ្ទាល់ទៅនឹងទីករង ។ ឱសថពេទ្យមានប្រសិទ្ធភាពដែរដូចជា acyclovir និង valacyclovir cream តែមានតម្លៃថ្លៃហើយប្រជាជនខ្លះមិនដឹងមិនស្គាល់ឈ្មោះថ្នាំ ជូនកាលអាច

ទិញប៉ះឱសថក្លែងក្លាយទៀត ។ កាន់តែគ្រោះថ្នាក់ទៀត បើអ្នកលក់ថ្នាំយកថ្នាំផ្សេងៗ Antibiotic សម្រាប់លាបព្យាបាលជំងឺពងមាត់ នោះជំងឺនេះកាន់តែរាលដាលខ្លាំងថែមទៀត ។ ដូចនេះឱសថបុរាណងាយៗ មាននៅក្នុងចង្ក្រានបាយស្រាប់អាចជួយដោះស្រាយបានយ៉ាងល្អប្រសើរជាមួយជំងឺពងមាត់នេះ។ ខ្លឹមសមានប្រសិទ្ធភាពបំបាត់ពងមាត់បាន ។ ចិញ្ច្រាំខ្លឹម ស ១ កំពិសឲ្យ

ចង្កុលបង្ហាញថា ការដែលស្ត្រីមានគភ៌ព្យាយាមហាត់ប្រាណ នៅជួយកូនរបស់គេបញ្ចៀសបានជំងឺលើសឈាមទៅថ្ងៃមុខ ។

លទ្ធផលស្រាវជ្រាវនេះ ត្រូវបានលើកឡើងជាក់ស្តែង ដោយសាកលវិទ្យាល័យរដ្ឋមីលីហ្គេន (អាមេរិក) ។ តាមរយៈនេះ ស្ត្រីមានគភ៌ព្យាយាមហាត់ប្រាណ ពិសេសគឺក្នុង ៣ ខែចុងក្រោយ កូន របស់គេនឹងមានសម្ពាធឈាមទាបបង្អួរពេលចាប់ផ្តើមមានអាយុ ១០ ឆ្នាំ ។ បន្ថែមលើនោះ ទារកទើបកើតមិនគ្រប់ទម្ងន់ ខាខ្លាញ់ បែរជាងាយលើសឈាមពេលធំឡើង ។

សាស្ត្រាចារ្យ James Privarink របស់ក្រុមស្រាវជ្រាវនិយាយថា "យើងខ្ញុំបានតាមដានឯកសាររបស់កុមារជាច្រើនក្នុងរយៈពេលវែង និងសង្កេតឃើញថា ការដែលស្ត្រីមានគភ៌មិនសកម្មហាត់ប្រាណ ងាយនឹងធ្វើឲ្យកូនរបស់គេមានទម្ងន់ស្រាល និងប្រឈមនឹងការលើសឈាម ។

លទ្ធផលស្រាវជ្រាវនេះ ក៏ពង្រឹងថែមទៀតដែរថា សភាពរាងកាយរបស់ម្តាយនឹងជះឥទ្ធិពលតំណពូជទៅដល់សរសៃឈាមបេះដូង និងទម្ងន់របស់ទារក ។ ម្តាយម្នាក់មានរាងកាយម៉ាម៉ូន និងជួយកូនខ្លួនឲ្យមានស្ថិរភាពលើបញ្ហាសរសៃឈាមបេះដូង ។

ជំនួយដែលអ្នកវិទ្យាសាស្ត្រលើកឡើង គឺម្តាយគួរហាត់ប្រាណតែប្រមាណ ៣០ នាទីក្នុងមួយថ្ងៃ ។ ព្រោះលទ្ធផលស្រាវជ្រាវនៅបង្ហាញថា មាតាធ្វើសកម្មភាពច្រើនហួសកម្រិតប្រមាណ ១ ម៉ោង ក្នុង ១ ថ្ងៃ បែរជាងាយកើតជំងឺកន្ត្រាក់មុនពេលសម្រាលកូន ដែលជាហេតុសញ្ញាមួយអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ពេលសម្រាលបុត្រ ។



មើមខ្លឹម ស មានប្រសិទ្ធភាពបំបាត់ពងមាត់

ម៉ត់ រួចបិតនៅកន្លែងកើតពងមាត់ ។ ទុក ១០ នាទី រួចលាងទឹកក្តៅអ៊ិន្ទុចេញ ។ ធ្វើដូចនេះឲ្យបាន ៥ ដងរយៈពេល ១២ ម៉ោង ពងមាត់នឹងបាត់យ៉ាងស័ក្តិសិទ្ធិ ។

បើពងមាត់ធំៗត្រូវការព្យាបាលបែបនេះនៅថ្ងៃបន្ទាប់ទៀត ។



រដូវបិណ្ឌក្នុងខ្ញុំនឹកស្រែ

(កំណាព្យបទពាក្យ ៧)



១. ភ្លៀងធ្លាក់សន្ធាប់ជាប់សន្លឹក
លាយធ្លាក់បន្ទោរផ្កាគ្រហឹម
២. សន្ទូងពង្រោះលាស់ខៀវខ្ចី
ផ្កានេះមិនខៀវភ្លៀងខកខែ
៣. រដូវបិណ្ឌក្នុងជិតមកដល់
ដាស់ឲ្យអារម្មណ៍នឹកស្រែច្បារ
៤. រូបកូនឃ្លាតឆ្ងាយមកសិក្សា
ធ្លាប់ជួយសាបព្រោះជួសពុកម៉ែ
៥. ធ្លាប់បរទេះជិះក្របី
ធ្លាប់ជួយដកស្ទូងសព្វកិច្ចការ
៦. ស្រណោះដើមឆ្នាំពេលភ្លៀងធំ
ត្រចាតត្រពាំងឡើងម្នីម្នា
៧. កង្កែបញ្ជីឈ្មោលកញ្ជ្រោលអ្នក
ទាំងគេទាំងខ្ញុំខំឃ្លៀតខ្ចី
៨. ត្រីក្រាញ់អណ្តែងប្រឡែងស្មៅ
ពួកយើងនាំគ្នាចាប់ស្រវា
៩. ពេលមេឃស្រទុំខ្ញុំនឹកភ្នក
ខ្ទមស្លឹកមាត់បឹងជាប់វាលស្រែ

ជំនោរនាំទឹកមេឃទោរទឹម
នាំភ្លៀងរលឹមស្រោចស្រពស្រែ ។

ដំណាំចាស់ថ្មីចេញផ្កាផ្លែ
ឥឡូវបានប្រែមកធម្មតា ។

ទន្លេជោរកល់ជន់ជលសារ
នឹកក្រុមគ្រួសារនឹកពុកម៉ែ ។

ឃ្លាតដីចម្ការឃ្លាតស្រូវស្រែ
រដូវធ្វើស្រែខែវស្សា ។

ធ្លាប់ភ្នំរាស់ដីស្រែចម្ការ
ជាមួយយាយតាអ៊ុំមីងមា ។

កង្កែបហ៊ឹងយំឆ្លើយឆ្លងគ្នា
នាំគ្នាវាររកជម្រកថ្មី ។

លោតឡើងលើគោករកចំណី
ចាប់មកនាំខ្ចីត្រាញ់ពិសា ។

លោតលូនសំដៅវាតែឆ្លា
ត្រៀមជាអាហារចុះធ្វើស្រែ ។

ម៉ែនាំកូនជ្រកម្លប់សង្កែ
រលឹមដើមខែម៉ែខ្ទិបកូន ។

និពន្ធ សុខ សុផន

ស៊ីនុយអេស

តាំងពីនាង ប្រេម រត់ចោលទៅ ថ្ងៃៗនាយ ប្រឹម គិតតែអង្គុយខ្ទិប
ជង្គង់ ដកដង្ហើមធំពិបាកចិត្ត ។ ឃើញដូច្នោះនាយ ប្រុក ជាមិត្តនិយាយ
ល្ងង់លោម :

- នែ.... ព្រោះតែមនុស្សស្រីម្នាក់ ឯងពិបាកចិត្តភ្លេចបាយ ភ្លេចទឹក
យ៉ាងនេះទៅកើត ? កុំអាលអស់សង្ឃឹមអី មហាសមុទ្រមានត្រីច្រើន
ណាស់ ឱ្យតែមាននុយ មិនខ្លាចស្លូតត្រីមួយទៀតមិនបាននោះទេ ។
- នាយ ប្រឹម ដកដង្ហើមយូរហើយនិយាយ :
- ខ្ញុំដឹងថា មហាសមុទ្រពិតជាមានត្រីច្រើនមែន ប៉ុន្តែត្រីដែលរត់
ចោលខ្ញុំទៅនោះ បានស៊ីនុយអេសទៅហើយ តើបានស៊ីស្លូតត្រីផ្សេង
ទៀត ។

សិទ្ធិឱ្យមើល

បុរសកុលសម្ព័ន្ធម្នាក់កាន់ដែកមួយដើមដែលចុងម្ខាងដុតភ្លើងនេះ
ក្រហមរងាល ។ ឃើញដូច្នោះនាយ ញ៉ាំង ដែលដើរកាត់ទីនោះនិយាយ
រំលឹក :

- នែប្អូន.. កាន់វាឱ្យស្រួលបូល ប្រយ័ត្នរលាកខ្លួនណា !
- អូហ្ន.. សម្រាប់ខ្ញុំមិនបាច់ព្រួយទេ បាទ ។ ហើយបើសិនលោក
មានលុយពីរម៉ឺនឱ្យខ្ញុំ ខ្ញុំនឹងលិទ្ធាឱ្យមើលភ្លាម ។
- ប្រាកដមែនឬ ?
- បាទ. ខ្ញុំមិនចេះនិយាយកុហកឡើយ !

នាយ ញ៉ាំង ចង់ដឹងក៏ដកក្រដាសប្រាក់ពីរម៉ឺនហុចឱ្យ។ ដឹងអីបាន
លុយពីរម៉ឺនដល់ដៃ បុរសជនជាតិក៏លិទ្ធក្រដាសប្រាក់ទាំងសង្វាង រួច
បត់ដាក់ហោប៉ៅធ្វើព្រងើយ។ នាយញ៉ាំងឈរស្រឡាញ់កាំងបើកភ្នែកធំៗ
ព្រោះអម្បាញ់មិញវាថា លិទ្ធិ គិតស្មានថា លិទ្ធិដែកកំពុងនេះក្រហម
រងាលនោះ ស្រាប់តែលិទ្ធក្រដាសប្រាក់ទៅវិញសោះ ។

ថ្នាំទុយនេក

នារាត្រីមួយអ្នកស្រី កូលាប ដេកប្រែចុះ ប្រែឡើងជាញឹកញយ ក្បែរ
លោកសង្ហាជាប្តី។ ឃើញដូច្នោះប្តីសួរ :

- អូន យ៉ាងម៉េចហ្នឹង ?
- ប្រពន្ធវាយរាប់ប្រាប់ប្តីក្នុងន័យអ្នក :
- ចាំ... ខ្ញុំឥឡូវមានអារម្មណ៍ចម្លែកមែនទែន ។ ឱ្យតែចំណាយឃើញ
គេស្លៀកពាក់ស្អាតជាងខ្ញុំ យប់ឡើងគឺរសាបរសល់ដេកមិនលក់សោះ ។
- អីចឹងម៉េចក៏អូនមិនប្រាប់បង ?
- មកពីអូន ខ្លាចបងអត់លុយហ្នឹងណា !
- គ្រាន់តែថ្នាំងងងយដេកពីរគ្រាប់មានទៅអស់ប៉ុន្មាន ? ។

កុំខឹងអី

ត្រឡប់ពីចូលរួមពិធីខួបកំណើតមិត្តភក្តិ ចូលដល់ផ្ទះភ្លាមនាយ
ក្រូចបន្ទោសប្រពន្ធ :

- ហេតុម៉េចអម្បាញ់មិញ សុខៗស្រាប់តែអូនឯងថា បងធ្វើឲ្យសំពត់
អូនប្រឡាក់នំខេកអីចឹង ?
- ឃើញទេអូនឯងឡូឡាក់ណាស់ចំណោមធ្វើឲ្យមនុស្សរាប់រយនាក់
ក្នុងពិធីជប់លៀងងាកមុខមកមើលគ្រប់គ្នា ។ ហើយអម្បាញ់មិញ បង
មានបានញ៉ានំខេកឯណា ។
- ចាំ...ចាំ... កុំតូចចិត្តអីណាប្តីសម្លាញ់ចិត្តអូន ! អូននិយាយអីចឹង
ព្រោះចង់ឲ្យអ្នកផងគ្រប់គ្នា ងាកមកមើលដឹងថាអូនស្លៀកសំពត់ថ្មីហ្នឹង
ណា ! ។



ដួងកាត់

ចូលម៉ោងរៀន ក្នុងបន្ទប់សិក្សា
មួយអ្នកគ្រូសួរសិស្ស :

- ប្អូន ប៉ោក ក្រោកឡើងឆ្លើយ
មើលផ្លូវជាតិគេហៅផ្លូវអី ?
- បាទ. ជម្រាបអ្នកគ្រូ គេហៅថា
ផ្លូវជាតិ ឬផ្លូវជាតិ !
- ល្អ. ចុះផ្លូវថ្នាក់ខេត្ត ?
- បាទ. នោះហៅថា ផ្លូវខេត្ត
ឬផ្លូវខេត្ត !

- ចុះចំណែកផ្លូវកាត់ គេហៅផ្លូវអី ?
- បាទ. គឺផ្លូវស្តុកប៉ាន់ ! ។

អ្នកខ្វះខាត ឈ្មោះ ប្រជាជន លេខ ១៨៣

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែត គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាម៉ុង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ ចេង សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៥-	ឯ.ឧ ហ៊ុន ធីន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ ម៉ែន ឃីន	ទេសរដ្ឋមន្ត្រី និងលោកជំទាវ ទួន ធួន	១០០ ដុល្លារ
៨-	ឯ.ឧ ថោង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៩-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១០-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១១-	ឯ.ឧ លន់ លីម៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១២-	ឯ.ឧ អូស្ត្រា ហាស្ត្រា	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ សរ ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ ធី ឥសាន្ត	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ែន ប៊ុនណា	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ យូ តិរម្ប	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម		៥០ ដុល្លារ
២៣-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៤-	ឯ.ឧ ម៉ែន ប៊ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ាត	អនុប្រធានគណៈកម្មាធិការគណបក្សនេសាទជាតិ នៃកម្ពុជា	២១៣.៤៧០ រ
២៦-	ឯ.ឧ ជូ យ៉ាត	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ អ៊ុក រុន្ទា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៨-	ឯ.ឧ ឃីម សារិន្ទ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ ធី ហាមនាង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ សុ ជុំហ្វា	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចាយ ប៊ុន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ សុ សារ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ នរ រតនៈចម្បនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ ឃុន វ៉ាន់	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ កៅ ខុនដារ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ មាស ចិន្ទ	អគ្គលេខាធិការនៃអង្គការជាតិប្រយុទ្ធនឹងជំងឺក្រិនប្រើន	៥០ ដុល្លារ
៣៧-	ឯ.ឧ ម៉ៅ ប៊ុនណារ៉ា	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៨-	ឯ.ឧ ឆាយ ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៩-	ឯ.ឧ បុន លីម៉ែន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤០-	ឯ.ឧ សេង ឡេង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុំដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ធីន ប៊ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៣-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤៤-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៦-	លោកជំទាវ ធីត្យ ប៊ុនតារ៉ា	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៧-	ឯ.ឧ ជ្រូន ថេវ៉ាចារឹត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ៅ ឡាន	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៩-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥០-	លោក គឹម ប៊ុនណារ៉ា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សនិរទេសសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥១-	ឯ.ឧ ឧកញ៉ា សន គុំសល	អនុប្រធានគណបក្សស្រុកកំពង់សិរា	២០ ដុល្លារ
៥២-	កញ្ញា ឆាង ធីតា	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦ រ
៥៣-	លោកជំទាវ ខេង សំចាន់	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៤-	ឯ.ឧ អ៊ុន ឆាន់	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៥-	ឯ.ឧ ពត ចាន់	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៦-	ឯ.ឧ ហេង ចន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៧-	ឯ.ឧ ស៊ីង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៨-	លោកជំទាវ ស៊ីង ប៊ុន		៥០.០០០ រ

ក្រុមប្រឹក្សា ព្រះបរមរាជវាំង ប្រជាជន លេខ ១៨៣

៥៩-	លោក	ថា	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦០-	លោក	អ៊ុំ	វាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសើរសោភ័ណ ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦១-	លោក	ចាប	ឌីណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០ រ
៦២-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជាប្រជាជនកម្ពុជាប្រជាជនកម្ពុជាប្រជាជនកម្ពុជា				៤០.០០០ រ
៦៣-	លោក	ថៅ	លើដ្ឋា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៦៤-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៥-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៦-	ឯ.ឧ	សុំ	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៦៧-	ឯ.ឧ	លី	ចន្ទធីន្ទ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០ រ
៦៨-	ឯ.ឧ	សារី	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៦៩-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០ រ
៧០-	លោក	ចាន់	សុំណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧១-	លោក	ហ្ម	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧២-	លោក	ទេព	ចិន្ទី	អនុប្រធានគណៈគ្រួសារនិរន្តរ៍គណបក្សខេត្តព្រះសីហនុ	៣០.០០០ រ
៧៣-	កញ្ញា	គែត	សុខាសា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៤-	លោក	គាត	ឃុំល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៥-	លោក	ហង់	ហ្ម	ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០ រ
៧៦-	លោក	លី	ម៉ុនរិទ្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៧-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៨-	លោក	លីម	ចិន្ទី	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៧៩-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៨០-	លោក	ឃ្មោត	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨១-	លោក	ម៉ី	ចុន្ទី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨២-	លោក	អ៊ុំ	សំអាង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៣-	លោក	ថា	គឹមលីន	ជំនួយការ ឯកឧត្តម ម៉ី ថេង	២០.០០០ រ
៨៤-	លោក	ឃីន	សុខសំរេន្ទីន	ជំនួយការ ឯកឧត្តម ម៉ី ថេង	២០.០០០ រ
៨៥-	លោក	គុច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៦-	លោក	អ៊ុំ	សាវ៉ាត	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០ រ
៨៧-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៨-	ឯ.ឧ	ម៉ុំ	សុចុះ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៩-	លោក	ម៉ុំ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០ រ
៩០-	លោក	ជួន	ចន្ទធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	ជួន	ពៅជួន	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	ម៉ីម	ប្រុស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	សៅ	សម្បូស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៤-	លោក	ធីត	មុយថុច	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ជំនួយនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៥-	លោក	លី	ម៉ុនលេងរៀន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	ថេង	ម៉ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៩-	លោក	សៅ	សម្បូរ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	សែង	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០២-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	សុំ	ដំរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ធីត	ចុន្ទី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	លី	រៀនធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សារុន	សម្បូរ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	សរ	ចិចិត្រ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	គុច	សុខស្វាយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	ជួន	ឌួន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	លី	ម៉ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	យ៉ាង	ធីត	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៣-	លោក	គុច	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	គុច	តិវិត	សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង	១០.០០០ រ
១១៥-	លោក	លី	សុចន្ទធីន្ទ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ



សម្តេចចក្រី **ហេង សំរិន** ផ្តល់ការ
ណែនាំដល់ឯកអគ្គរាជទូតកម្ពុជា
ដែលទើបតែងតាំងថ្មី
ប្រចាំប្រទេសចំនួន ៥

៣



សម្តេចតេជោ **ហ៊ុន សែន**
អញ្ជើញជួបលម្អមវេទិកា
ភាពជាអ្នកដឹកនាំអាស៊ាន
លើកទី ១៣
និងទទួលបានរង្វាន់

៤



ដំណើរទស្សនកិច្ចរបស់
សម្តេចតេជោ **ហ៊ុន សែន**
នៅប្រទេសទីម័រឡេស្ត

៧



សម្តេចតេជោ **ហ៊ុន សែន**
ណែនាំឲ្យក្រសួងត្រូវស្តាប់
ពាក្យពិត ៣ ខែម្តង
ប្រសើរជាង.....
*ជំនួបដំបូងរវាង

៩



សម្តេចក្រឡាហោម **ស ខេង** ៖ ការផ្ទេរ
មុខងារ និងធនធានទៅឲ្យរដ្ឋបាល
ថ្នាក់ក្រោមជាតិ គឺជាកត្តាស្តាប់សំ
នែកណែនាំរបស់យើង

១១



សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
អញ្ជើញជួបសំណេះសំណាលសួរ
សុខទុក្ខជាមួយ អ្នកក្បាលក្រមា
នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

១៣

និពន្ធនាយក :

**លោក តាក ស៊ុនវ៊ុ
គណៈកម្មការនិពន្ធ**

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុផ
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបរយ

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុផ

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្គាប់

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅ
ខេត្តតាកែវ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ
ចុះពិនិត្យការងារ និងសួរសុខទុក្ខមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

**មាតិកា
Contents**

វិចារណកថា : លើកកម្ពស់ការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ដើម្បីពង្រឹងនីតិវិធី

Editorial : Implementing Constitution and Laws to Strengthen Rule of Law.....

១

- ⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៤
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៩
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ២១
- ⇒ លទ្ធផល ១០០ ថ្ងៃនៃយុទ្ធនាការកំណែទម្រង់ លើវិស័យសាធារណការ និងដឹកជញ្ជូន ២២
- ⇒ សមិទ្ធផលចម្បងៗ និងគោលនយោបាយ អភិវឌ្ឍនវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ២៥
- ⇒ ស្វែងយល់អំពីច្បាប់បោះឆ្នោត : អំពីបណ្តឹងពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត ២៨
- ⇒ វប្បធម៌ : ចម្លាក់រចនាប័ទ្មភ្នំជា ២៩
- ⇒ វិទ្យាសាស្ត្រ សុខភាព : កុមារបញ្ចៀសបានដំងើរលើសឈាម ប្រសិនម្តាយហាត់ប្រាណពេលមានគភ៌
- : វិធីងាយៗព្យាបាលជំងឺពងមាត់ Herpes ៣០
- ⇒ កំណាព្យ : រដូវបិណ្ឌភ្នំ ខ្ញុំនឹកស្រែ សំណើច ៣១

ଚନ୍ଦ୍ରକାଶ୍ୟୁ

ପ୍ରଚ୍ଛଦବାଚକ

THE PRACHEACHUN MAGAZINE



ସ୍ତମ୍ଭିକିଠିଠି ଲାଘବ ଚଢ଼ାମ ଚିଢ଼ିଲିଠା ସ୍ତମ୍ଭି ୨୦୧୨



ស្ពានកោះដំ ខេត្តកណ្តាល ត្រូវបាន

បាក់បែកខូចគ្នារប្រមូលសំណ

(ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦)



វិទ្យាស្ថានបច្ចេកទេសស្រីសោភ័ណ